



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥



គោលដៅយុទ្ធសាស្ត្រចម្បងរបស់ រ.ទ.ស.ក មានដូចខាងក្រោម៖

ពង្រីកការផ្គត់ផ្គង់ទឹកទៅតំបន់ជុំវិញរាជធានីភ្នំពេញ ដោយរក្សាអត្រា និងស្តង់ដារដូចគ្នានៅក្នុងរាជធានីភ្នំពេញ។
វិភាគថ្លៃដើម និងកំណែទម្រង់ដំណើការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក បង្កើនប្រសិទ្ធភាពបុគ្គលិក
និងបន្តកសាងសមត្ថភាពរបស់សហគ្រាស។ តាំងចិត្តខ្ពស់ ចំពោះការទទួលខុសត្រូវដល់សង្គម និង បរិស្ថាន។
ប្រៀបធៀបបែបយុទ្ធសាស្ត្រជាមួយបណ្តាអង្គភាពទឹកស្អាតនានា ដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។



លេខ៨៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា



លេខទូរស័ព្ទ: (៨៥៥)៣១ ៩៣៥ ០៨ ០៨
លេខទូរស័ព្ទ: (៨៥៥)៣១ ៦២៥ ០៧ ០៧



អ៊ីម៉ែល:
ir@ppwsa.com.kh




ករណីលិចធ្លាយបំពង់មេនាំទឹកទំហំ ៦០០មម តាមបណ្តោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និង មួយផ្នែកនៃសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។

ព័ត៌មានហិរញ្ញវត្ថុសង្ខេប


ស្ថានភាពហិរញ្ញវត្ថុ		ត្រីមាសទី៤ ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៣ (កំណត់ឡើងវិញ)
ទ្រព្យសកម្មសរុប(ពាន់រៀល)		៣.៤៤៦.១៦៣.៣០៣	៣.២៧៩.១៦៥.២៨១	៣.០៣៨.៣៦៥.១៧៧
ចំណូលសរុប(ពាន់រៀល)		១.៩៧៤.៨៣៣.៧៨២	១.៩១៤.០៩២.៦៦៨	១.៧៥៣.៧៦៩.៣៨៦
មូលធនសរុប(ពាន់រៀល)		១.៤៧១.៣២៩.៥២១	១.៣៦៥.០៧២.៦១៣	១.២៨៤.៥៩៥.៧៩១
លទ្ធផលហិរញ្ញវត្ថុ		ត្រីមាសទី៤ ឆ្នាំ២០២៥	ត្រីមាសទី៤ ឆ្នាំ២០២៤	ត្រីមាសទី៤ ឆ្នាំ២០២៣ (កំណត់ឡើងវិញ)
ចំណូលសរុប(ពាន់រៀល)		១១០.៥៨០.៥៨១	៦១.០៦២.១៦៦	៤៦.៣៨៨.២០៧
ចំណេញមុនបង់ពន្ធប្រាក់ចំណេញ(ពាន់រៀល)		៤១.៥២៨.៤៨៥	៩.១៨៤.០៣៨	(១៤.៤២៦.៤៨៨)
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ(ពាន់រៀល)		៣៣.២០៩.៧៦២	៨.៩៧៣.៦៨៤	(១៨.៧៧១.៤៨០)
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ(ពាន់រៀល)		៣៣.២០៩.៧៦២	៨.៩៧៣.៦៨៤	(១៨.៧៧១.៤៨០)
អនុបាតហិរញ្ញវត្ថុ		ត្រីមាសទី៤ ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៣ (កំណត់ឡើងវិញ)
អនុបាតសាធារណៈ				
អនុបាតសន្ទនីយភាព	អនុបាតចរន្ត(ចំនួនដង)	០,៤៣	០,៣៨	០,៧៦
	អនុបាតចរន្តលឿន(ចំនួនដង)	០,២៧	០,១៨	០,៣៨
		ត្រីមាសទី៤ ឆ្នាំ២០២៥	ត្រីមាសទី៤ ឆ្នាំ២០២៤	ត្រីមាសទី៤ ឆ្នាំ២០២៣ (កំណត់ឡើងវិញ)
អនុបាតចំណេញភាព	អនុបាតចំណេញធៀបនឹង ទ្រព្យសកម្ម(ភាគរយ)	០,៩៦	០,២៧	(០,៦១)
	អនុបាតចំណេញធៀបនឹង មូលធន(ភាគរយ)	២,២៨	០,៦៣	(១,៣៦)
	អនុបាតគម្លាតចំណេញដុល (ភាគរយ)	៤០,៨៥	(៨,៣៣)	(៤៩,០៧)
	អនុបាតគម្លាតចំណេញភាព (ភាគរយ)	៣០,០៣	១៤,៧០	(៤០,៤៧)
	ចំណេញក្នុងមួយឯកតាមូលបត្រ កម្មសិទ្ធិ(រៀល)	៣៨១,៨៤	១០៣,១៨	(២១៥,៨៣)
អនុបាតលទ្ធភាពសងការប្រាក់ (ចំនួនដង)		៧,៦២	(១,១២)	(៥,៤៥)

ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប


បម្រែបម្រួលតម្លៃភាគហ៊ុន (គិតជាដុល្លារ) និងទំហំជួញដូរ



ប្រាក់ចំណេញតាមបណ្តាញនីមួយៗ (លានដុល្លារ)



ប្រាក់ចំណេញសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ (លានដុល្លារ)



សមាសភាព

ក្រុមប្រឹក្សានិបាល



ឯកឧត្តម ហង់ ជួន ធីន
 រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
 ប្រធានក្រុមប្រឹក្សាភិបាល



ឯកឧត្តម ឡុង ណារ៉ុន
 ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា
 ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
 សមាជិកក្រុមប្រឹក្សាភិបាល



ឯកឧត្តម ឌី ម៉ាន់
 រដ្ឋលេខាធិការ
 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 សមាជិកក្រុមប្រឹក្សាភិបាល



ឯកឧត្តម ឆាយ ទីន
 អភិបាលរង
 នៃគណៈអភិបាលរាជធានីភ្នំពេញ
 សមាជិកក្រុមប្រឹក្សាភិបាល



លោក ម៉ា ឡូរ៉ាវីន
 តំណាងនិយោជិត
 រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
 សមាជិកក្រុមប្រឹក្សាភិបាល



លោក ណាំ ចន្ទី
 អភិបាលមិនប្រតិបត្តិ
 តំណាងភាគហ៊ុនិកឯកជន
 សមាជិកក្រុមប្រឹក្សាភិបាល



លោក ស្រេង សំឱក
 អភិបាលឯករាជ្យ
 សមាជិកក្រុមប្រឹក្សាភិបាល



សេចក្តីថ្លែង របស់ប្រធានក្រុមប្រឹក្សាភិបាល

សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥

ជូនចំពោះម្ចាស់ភាគហ៊ុនទាំងអស់ជាទីគោរព រាប់អាន!!!

តាងនាមឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) និងក្រុមប្រឹក្សាភិបាល ខ្ញុំពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ក្នុងការបង្ហាញជូននូវរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ សម្រាប់ការិយបរិច្ឆេទបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

១. លទ្ធផលប្រតិបត្តិការ

រ.ទ.ស.ភ បានបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការផ្គត់ផ្គង់ទឹកស្អាតសម្រាប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រួមទាំងតំបន់សេវាកម្មជុំវិញ។ ជាក់ស្តែងក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ នេះ អង្គភាពបានពង្រីកបណ្តាញចែកចាយទឹកបានប្រមាណ ១៧៦គ.ម, ផលិតទឹកស្អាតបានចំនួន ៧៩.៤៤៦.១២៤ម^៣ ប្រហែល ៨៦៣.០០០ម^៣/ថ្ងៃ, និងភ្ជាប់បណ្តាញទឹកស្អាតជូនអតិថិជនបានចំនួន ៩.១៦៦បណ្តាញ។

លទ្ធផលទាំងនេះបញ្ជាក់ពីសមត្ថភាពប្រតិបត្តិការរឹងមាំ និងការឆ្លើយតបបានទាន់ពេលវេលារបស់ រ.ទ.ស.ភ ចំពោះតម្រូវការសេវាទឹកស្អាតសម្រាប់តម្រូវការគ្រប់យ៉ាង។

២. ការគ្រប់គ្រងទឹកគ្មានចំណូល

ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ អត្រាទឹកគ្មានចំណូលស្ថិតក្នុងអត្រា ២៧,៦២% ដែលកើនឡើងប្រៀបធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៥ ដែលមានអត្រាត្រឹម២៤,២៦%។ តាមពិតទៅ កំណើននៃអត្រាទឹកគ្មានចំណូលនេះ មិនឆ្លុះបញ្ចាំងថាទឹកបាត់បង់កើនឡើងនោះឡើយ ប៉ុន្តែលំអៀងនេះបណ្តាលមកពីសង្វាក់នៃការចេញវិក្កយបត្រ២ខែម្តង ខណៈដែលតារាងតុល្យការមានរយៈពេលបីខែម្តង។ ទោះជាយ៉ាងណា អត្រាទឹកគ្មានចំណូលប្រចាំឆ្នាំនឹងបង្ហាញភាពត្រឹមត្រូវ និងទុកជាផ្លូវការបាន។

៣. លទ្ធផលហិរញ្ញវត្ថុ

ចំពោះស្ថានភាពហិរញ្ញវត្ថុ រ.ទ.ស.ភ នៅតែរក្សាបាននូវអត្រាចំណេញពិតក្នុងកម្រិតមួយសមរម្យ ទោះជាមិនស័ក្តិសមនឹងការខិតខំប្រឹងប្រែងរបស់និយោជិតគ្រប់ជាន់ថ្នាក់ក៏ដោយ។ ជាក់ស្តែង ក្នុងត្រីមាសនេះ អង្គភាពរកប្រាក់ចំណូលបានចំនួន ១១០.៥៨០.៥៨១.០០០រៀល, និងប្រាក់ចំណេញមុនបង់ពន្ធប្រមាណជា ៤១.៥២៨.៤៨៥.០០០រៀល ដែលស្មើនឹង ៣៨១,៨៤រៀលក្នុងមួយភាគហ៊ុន។

ដូចដែលខ្ញុំបានលើកឡើងនៅខាងលើថា លទ្ធផលនេះមិនទាន់ឆ្លើយតបចំពោះការខិតខំប្រឹងប្រែងរបស់យើងនៅឡើយទេ។ យើងនៅមានការងារជាច្រើនដែលត្រូវតែធ្វើឱ្យបានល្អជាងនេះច្រើនថែមទៀត។

៤. ការពង្រីកវិសាលភាព និងបង្កើនគុណភាពសេវាកម្ម

បច្ចុប្បន្ន រ.ទ.ស.ក សម្រេចបានអត្រាគ្របដណ្តប់សេវាផ្គត់ផ្គង់ទឹកប្រមាណ៩១% ដែលជាសមិទ្ធផលដ៏ធំធេងសម្រាប់អង្គភាពសាធារណៈមួយនៅក្នុងរាជធានីដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ លទ្ធផលនេះបង្ហាញឱ្យឃើញថាយើងនៅមិនឆ្ងាយពីលទ្ធភាពសម្រេចបាននូវគោលដៅ៦.A នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលឡើយ។ តែទោះជាយ៉ាងណាការខិតខំប្រឹងប្រែងរបស់យើងគ្រប់គ្នាមិនត្រូវថយចុះជាដាច់ខាត។

៥. ការពង្រឹងអភិបាលកិច្ចសាច់ប្រាក់

ក្នុងត្រីមាសនេះ ក្រុមប្រឹក្សាភិបាលបានចាប់ផ្តើមកសាង និងចងក្រងឯកសារអភិបាលកិច្ចសាច់ប្រាក់របស់ រ.ទ.ស.ក ដើម្បីបង្កើនតម្លាភាព ការទទួលខុសត្រូវ ការពារផលប្រយោជន៍ស្របច្បាប់របស់ម្ចាស់ភាគហ៊ុន ធ្វើឱ្យប្រសើរឡើងនូវការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តាមរយៈការកំណត់យន្តការឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ កាត់បន្ថយហានិភ័យ ទប់ស្កាត់អំពើពុករលួយ និងទំនាស់ផលប្រយោជន៍ ដើម្បីបង្កើនទំនុកចិត្តពីវិនិយោគិន និងភាគីពាក់ព័ន្ធទាំងអស់ឱ្យបានជាអតិបរិមា។

៦. សមិទ្ធផល និងបញ្ហាប្រឈម

ជាមួយ យើងនៅតែដោះស្រាយបានតម្រូវការទឹកស្អាត ដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យបានយ៉ាងល្អប្រសើរ។ ដោយឡែក ការគ្រប់គ្រងទឹកគ្មានចំណូលនៅតែជាបញ្ហាប្រឈមដ៏ចម្បងបំផុត ដែលយើងមិនទាន់ទទួលជោគជ័យនៃសង្គ្រាមនេះនៅឡើយ។ ខ្ញុំសូមអនុញ្ញាតជម្រាបជូនថា យើងមិនដែលមើលស្រាលតម្លៃនៃទឹកដែលស្រក់ចោលសូម្បីតែមួយតំណក់ក៏ដោយ។ យើងបានយកគ្រប់ផ្នែក គ្រប់រចនាសម្ព័ន្ធនៃ រ.ទ.ស.ក រួមគ្នាធ្វើសកម្មភាពក្នុងស្មារតីជាក្រុម ដើម្បីឈ្នះសង្គ្រាមនេះឱ្យបានជាដាច់ខាត។ យើងជឿជាក់ថា យើងធ្លាប់ឈ្នះសង្គ្រាមនេះនាពេលកន្លងមក និងក៏បានរៀនសូត្របទពិសោធន៍ ព្រមទាំងមេរៀនជាច្រើនរួចហើយដែរ នៅឡើយតែការអនុវត្តប្រកបទៅដោយជំនាញវិជ្ជាជីវៈក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុតតែប៉ុណ្ណោះ។ ខ្ញុំគិតថា ដោយបាននិងកំពុងបំពាក់បច្ចេកវិទ្យាទំនើបថ្មីថែមទៀតនោះ ហើយប្រសិនបើយើងមិនឈ្នះសង្គ្រាមនេះទេ នោះយើងគួរបង្ហាញពីស្មារតីទទួលខុសត្រូវចំពោះអាណាព្យាបាលទាំងពីរ ព្រមទាំងគ្រប់ម្ចាស់ភាគហ៊ុនផងដែរ។

៧. ទិសដៅបន្ត

ទោះជាយ៉ាងណាក្តី ត្រីមាសទី៤ ឆ្នាំ២០២៥ បានបញ្ចប់រួចរាល់ហើយ ហើយលទ្ធផលដែលយើងទទួលបានក៏បានកន្លងផុតទៅដែរ។ ដូច្នេះ យើងត្រៀមខ្លួនរួចជាស្រេចឆ្ពោះទៅកាន់ឆ្នាំ២០២៦ ដែលពោរពេញដោយភាពតឹងតែង និងបញ្ហាប្រឈម ដោយយើងនឹងរួមគ្នាប្រឹងប្រែង តស៊ូប្រយុទ្ធ និងអនុវត្តដើម្បីទទួលបាននូវលទ្ធផលល្អត្រចះត្រចង់យ៉ាងពិតប្រាកដ។

សេចក្តីថ្លែងអំណរគុណ

ជាទីបញ្ចប់ ក្នុងនាមក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងនូវសេចក្តីដឹងគុណដ៏ជ្រាលជ្រៅចំពោះក្រសួងអាណាព្យាបាលទាំងពីរ គឺក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនេសាទនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រាប់ការណែនាំទិសដៅនយោបាយ និងការគាំទ្រដ៏មានតម្លៃជាបន្តបន្ទាប់ ព្រមទាំងសូមថ្លែងអំណរគុណដល់ម្ចាស់ភាគហ៊ុនអតិថិជន ដៃគូ និងភាគីពាក់ព័ន្ធទាំងអស់ ក៏ដូចជាបុគ្គលិកទាំងអស់របស់ រ.ទ.ស.ក ដែលតែងតែផ្តល់ទំនុកចិត្ត និងចូលរួមគាំទ្រដល់ភាពរីកចម្រើនរបស់ រ.ទ.ស.ក។

ថ្ងៃពុធ ១១ ខែ វិច្ឆិកា ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០២៦
ប្រធានក្រុមប្រឹក្សាភិបាល

ឯក ស៊ីន ថា

មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	i
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប	ii
សមាសភាពក្រុមប្រឹក្សាភិបាល	iii
សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល	v
ផ្នែកទី១: ព័ត៌មានទូទៅពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១
ក- អត្តសញ្ញាណរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១
ខ- លក្ខណៈនៃធុរកិច្ច	១
គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១
ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច	៣
ក- លទ្ធផលប្រតិបត្តិការធុរកិច្ច	៣
ខ- ចេនាសម្ព័ន្ធចំណូល	៥
ផ្នែកទី៣: របាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ	៦
ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង	៨
ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	៨
ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើប្រាក់ចំណេញ	១២
គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល	១៣
ឃ- ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ	១៣
ង- ផលប៉ះពាល់នៃអតិផរណា	១៤
ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រាជរដ្ឋាភិបាល	១៤
ផ្នែកទី៥: ព័ត៌មានចាំបាច់ផ្សេងៗទៀតសម្រាប់ការពារវិនិយោគិន	១៤
ហត្ថលេខាអភិបាលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១៥

ឧបសម្ព័ន្ធ១ ៖ ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ សម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែ បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

ឧបសម្ព័ន្ធ២ ៖ លទ្ធផលពិនិត្យគុណភាពទឹក ពីរោងចក្រផលិតទឹកស្អាតបឹងធំ របស់ រ.ទ.ស.ភ

TEST REPORT: 7191357715-CHM25-TGB

ផ្នែកទី១: ព័ត៌មានទូទៅពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ក- អត្តសញ្ញាណរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)

PHNOM PENH WATER SUPPLY AUTHORITY (PPWSA)

- ◆ លេខកូដស្តង់ដារ: KH1000010004
- ◆ ទីស្នាក់ការ: អគារ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
- ◆ លេខទូរស័ព្ទ: +៨៥៥(០)៣១ ៣២២ ៦៣៤៥
- ◆ គេហទំព័រ: www.ppwsa.com.kh អ៊ីម៉ែល: ir@ppwsa.com.kh
- ◆ លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម: Co.០៨៣៩E/២០១២ កាលបរិច្ឆេទ: ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២
- ◆ លេខអាជ្ញាបណ្ណអាជីវកម្ម: អនុក្រឹត្យលេខ៥២អនក្រ.បក កាលបរិច្ឆេទ: ថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩៩៦ ចេញដោយ: រាជរដ្ឋាភិបាលកម្ពុជា
- ◆ សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានលេខ: ០១២/១២គ.ម.ក/ស.ស.វ. កាលបរិច្ឆេទ: ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១២
- ◆ ឈ្មោះបុគ្គលតំណាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ: **ឯកឧត្តម ឡុង ណារ៉ុំ** ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ខ- លក្ខណៈនៃធុរកិច្ច

- ◆ វិនិយោគ កសាង ពង្រីក ដំណើរការ និងជួសជុលថែរក្សាមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត និងអនាម័យ។
- ◆ ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្ម សេវាកម្ម និងធានាគុណភាព ទឹកស្អាតឆ្លើយតបទៅនឹងតម្រូវការសម្រាប់ជីវភាពរស់នៅ អាជីវកម្ម សេវាកម្ម និងឧស្សាហកម្ម ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗទៀត ដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យនៅក្នុងឬក្រៅប្រទេស តាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងដោយអនុលោមតាមច្បាប់។
- ◆ សហប្រតិបត្តិការលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុង និងក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
- ◆ ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍សង្គម។
- ◆ ពង្រីកការផ្គត់ផ្គង់ទឹកនៅតំបន់ជុំវិញរាជធានីភ្នំពេញ ដោយរក្សាអត្រា និងស្តង់ដារដូចគ្នានៅក្នុងរាជធានីភ្នំពេញ។
- ◆ បង្កើនប្រសិទ្ធភាពបុគ្គលិក និងបន្តកសាងសមត្ថភាពរបស់សហគ្រាស។
- ◆ វិភាគកត្តាថ្លៃដើម និងកំណែទម្រង់ដំណើរការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក។
- ◆ ប្រៀបធៀបបែបយុទ្ធសាស្ត្រជាមួយបណ្តាអង្គការទឹកស្អាតនានាដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។
- ◆ តាំងចិត្តខ្ពស់ ចំពោះការទទួលខុសត្រូវដល់សង្គម និងបរិស្ថាន។

គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

នាថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្យាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ រ.ទ.ស.ភ បានរៀបចំកម្មវិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ ដំណើរការ-ថែទាំ និងបណ្តុះបណ្តាល នៃគម្រោងពង្រីកសមត្ថភាព រោងចក្រផលិតទឹកស្អាតភូមិព្រែក ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន រវាង រ.ទ.ស.ភ និងក្រុមហ៊ុន KUBOTA-CTII CONSORTIUM ក្រោមអធិបតីភាពរបស់ **ឯកឧត្តម ឯក សុទ្ធាន៍ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ** ដែលរៀបចំនៅ ទីស្នាក់ការកណ្តាល របស់ រ.ទ.ស.ភ។

គម្រោងពង្រីកសមត្ថភាពរោងចក្រផលិតទឹកស្អាតភូមិព្រែក នឹងបង្កើនសមត្ថភាពផលិត ៤៥.០០០ម^៣/ថ្ងៃ បន្ថែមពីលើសមត្ថភាពផលិតដើម ១៥០.០០០ម^៣/ថ្ងៃ សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុង និងតំបន់ជុំវិញ រាជធានីភ្នំពេញប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។ លើសពីនេះ រ.ទ.ស.ភ នឹងផ្តល់នូវសេវាកម្ម ទឹកស្អាត ដែលមានស្ថិរភាពក្នុងការផ្គត់ផ្គង់ទៅកាន់ បណ្តារោងចក្រដែលអាចបង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាព

នៃការសំរេចរបស់ប្រជាពលរដ្ឋ។ លើសពីនេះទៅទៀត តាមរយៈការធ្វើបច្ចុប្បន្នភាពនៃផែនការមេលើកទី៣ (២០២១-២០៣០) ដោយទទួលបានការគាំទ្រទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលបញ្ជាក់ពីកំណើន តម្រូវការទឹកស្អាតរហូតដល់ ១,៨លានម^៣/ថ្ងៃនៅឆ្នាំ២០៣០។ ហេតុនេះ ដើម្បីសម្រេចបាននូវគោលដៅនេះ គម្រោងពង្រីក សមត្ថភាពរោងចក្រផលិតទឹកស្អាតភូមិព្រែកជាគម្រោងដ៏សំខាន់មួយ ដែលត្រូវអនុវត្តដើម្បីធានាបាននូវលទ្ធភាពក្នុងការ ផ្គត់ផ្គង់ទឹកស្អាតរបស់ រ.ទ.ស.ភ និងឈានទៅដល់ការសម្រេចនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ចាប់ពី ឆ្នាំ២០៣០ តទៅ។

គម្រោងនេះ គ្រោងនឹងចំណាយរយៈពេលសាងសង់ចំនួន ៣៩ខែ ចាប់ពីឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០២៨ ដែលអនុវត្តការសាងសង់ដោយក្រុមហ៊ុន KUBOTA-CTII Consortium និងស្ថិតក្រោមការត្រួតពិនិត្យដោយក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស The Consortium of Nihon Suido Consultants Co., LTD, Crown Agents Japan Limited និង TEC International Co., LTD ដែលជាក្រុមហ៊ុនមកពីប្រទេសជប៉ុន ក្រោមការដឹកនាំដោយក្រុមការងារនៃ រ.ទ.ស.ភ ផងដែរ។ គម្រោងពង្រីកសមត្ថភាពរោងចក្រផលិតទឹកស្អាតភូមិព្រែក ទទួលបានថវិកាតាមរយៈហិរញ្ញប្បទានឥតសំណង ដែលត្រូវ អនុវត្តជាប្រភេទក្រុមហ៊ុនទទួលអនុវត្តការសាងសង់ និងគ្រប់គ្រងដំណើរការ (Special Purpose Company) ពីរាជរដ្ឋាភិបាល ជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន (JICA) ដោយមានទំហំថវិកាសម្រាប់អនុវត្តគម្រោងសម្រាប់កិច្ចសន្យាសាងសង់ សរុបចំនួន ៤,៥៤២ប៊ីលានយ៉េនជប៉ុន និងកិច្ចសន្យាដំណើរការ-ថែទាំ ដែលមានទំហំថវិកាសរុបចំនួន ១,៧៣១ប៊ីលាន យ៉េនជប៉ុន ដោយរាជរដ្ឋាភិបាលកម្ពុជា បានលើកលែងទៅលើកាតព្វកិច្ចនាំចូល និងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ។

គម្រោងនេះ មានហេដ្ឋារចនាសម្ព័ន្ធដូចតទៅ៖

- ◆ ស្ថានីយបូមទឹកនៅបណ្តែត ដែលមានសមត្ថភាពបូមទឹកនៅ ៤៧.២៥០ម^៣/ថ្ងៃ
- ◆ រោងចក្រផលិតទឹកស្អាត សមត្ថភាពប្រព្រឹត្តកម្មទឹកស្អាត ៤៥.០០០ម^៣/ថ្ងៃ
- ◆ បំពង់មេនាំទឹកស្អាតទំហំ ១.០០០មម ដើម្បីភ្ជាប់ជាមួយប្រព័ន្ធផ្គត់ផ្គង់មេនាំទឹកស្អាតដែលមានស្រាប់ របស់ រ.ទ.ស.ភ។

៦.កងតុម ឡាង ណាវ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

បានសម្តែងនូវសេចក្តីពេញចិត្ត និងមានប្រសាសន៍ថា៖ “ការសម្រេចបាននូវកិច្ចសន្យាជើសរើសក្រុមហ៊ុនសាងសង់ នៃគម្រោង ពង្រីកសមត្ថភាពរោងចក្រផលិតទឹកស្អាតភូមិព្រែក គឺបង្ហាញពីចំណងមិត្តភាពដ៏ជ្រាលជ្រៅ រវាងរាជរដ្ឋាភិបាលកម្ពុជា និង រាជរដ្ឋាភិបាលជប៉ុន ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ ការណ៍ដែលអាច សម្រេចបាននូវគម្រោងនេះកើតឡើងបាន ដោយសារការចូលរួមចំណែកយ៉ាងស្រស់ស្រាយក្នុងការចូលរួមគាំទ្រពីសំណាក់ រាជរដ្ឋាភិបាលនៃប្រទេសជប៉ុន ទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន (JICA) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងអាណាព្យាបាលទាំងពីរ រួមមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងថ្នាក់ដឹកនាំនៃ រ.ទ.ស.ភ។ សមិទ្ធផល នៃរោងចក្រផលិតទឹកស្អាតតាខ្មៅនេះ នឹងបានជួយឱ្យមានភាពកាន់តែប្រសើរឡើងក្នុងការផ្គត់ផ្គង់ទឹកស្អាត ជាពិសេសសម្ព័ន្ធពិភាក្នុងបំពង់គ្រប់គ្រាន់នៅពេលបញ្ចប់ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុង និងតំបន់ជុំវិញ រាជធានីភ្នំពេញ។ ទន្ទឹមនឹងនេះ ដើម្បីចូលរួមចំណែកនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍កម្ពុជា រ.ទ.ស.ភ នឹងនៅតែបន្តការប្តេជ្ញាចិត្តក្នុងការពង្រីក កែលម្អ និងបង្កើនសមត្ថភាពក្នុងការផលិត និងចែកចាយទឹកស្អាត ដោយស្របទៅតាមបច្ចុប្បន្នភាពនៃផែនការមេទី៣ ឆ្នាំ២០២១-២០៣០ ដើម្បីធានាបាននូវពាក្យស្លោក «ទឹកស្អាតសម្រាប់អ្នកទាំងអស់គ្នា» និងផ្តល់ការផ្គត់ផ្គង់ទឹកស្អាតប្រកប ដោយគុណភាព និងនិរន្តរភាព។”

ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក

ក.១- លទ្ធផលការងារផលិត ប្រព័ន្ធចែកចាយទឹក និងការងារកាត់បន្ថយអត្រាទឹកគ្មានចំណូល

ក.១.១- លទ្ធផលការងារផលិតទឹកស្អាត

➢ ការងារផលិតទឹកស្អាតនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ នេះ មានដូចក្នុងតារាងខាងក្រោម៖

រោងចក្រផលិតទឹកស្អាត	ប្រភពទឹក	ផែនការ (គិតជាម៉ែត្រគូប)	អនុវត្តជាក់ស្តែង (គិតជាម៉ែត្រគូប)	អត្រា (គិតជា %)
ភូមិព្រែក	ទន្លេសាប	១៣.៥៧០.០០០	១១.៥៧០.៧២៣	៨៥
ជ្រោយចង្វារ	ទន្លេមេគង្គលើ	៩.២០០.០០០	១០.០០៩.២៥០	១០៩
ចំការមន	ទន្លេបាសាក់	៤.៦០០.០០០	៤.៤៥៨.០៦៤	៩៧
និរោធ	ទន្លេមេគង្គក្រោម	២៣.៩២០.០០០	២៣.៩៣៥.៣៦១	១០០
បាក់ខែង	ទន្លេមេគង្គលើ	២៥.៥៧៦.០០០	២៦.៥៨២.០១៧	១០៤
បឹងធំ	បឹងធំ	៥៥២.០០០	៣៣៥.៨៧៥	៦១
តាខ្មៅ	ទន្លេបាសាក់	២.៩៤៤.០០០	២.៣១៩.៥៤៥	៧៩
ម្តេច	ទំនប់ម្តេច	១៣៣.៤០០	៩៤.៥៩០	៧១
ត្បូងឃ្មុំ	បឹងតាវ៉ាន់	១៧២.៥៥៤	១៤០.៦៩៩	៨២
សរុប		៨០.៦៦៧.៩៥៤	៧៩.៤៤៦.១២៤	៩៨

➢ ការប្រើប្រាស់វត្ថុធាតុដើម និងអគ្គិសនីក្នុងការផលិតទឹកស្អាតនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥៖

បរិយាយ	រោងចក្រផលិតទឹកស្អាត									សរុប
	ភូមិព្រែក	ជ្រោយចង្វារ	ចំការមន	និរោធ	បាក់ខែង	បឹងធំ	តាខ្មៅ	ម្តេច	ត្បូងឃ្មុំ	
PAC (គីឡូក្រាម)	១០៥.៦០០	១៤០.៦០០	៧៨.២០០	៣៧៦.២០០	៤៦៣.០៥០	១២.៧៧៥	២០.២២៥	១.៣៥០	២.៤៩០	១.២០០.៤៩០
អំបិល (គីឡូក្រាម)	០	៧៨.០០០	១០១.៧០០	០	២៦៤.១៧៥	០	៣០.២៥០	០	០	៤៧៤.១២៥
ក្លរ៉ា (គីឡូក្រាម)	០	១១.៧៣៥	២០.៥៥៧	០	៧២.៤៨២	០	៨.៩០២	០	០	១១៣.៦៧៦
ក្លរ៉ាស្ទ័ន (គីឡូក្រាម)	៣៥.៦២៣	១៤.៩៤៧	០	៦៣.០៤០	០	០	០	០	០	១១៣.៦១០
ក្លរ៉ាម្យា (គីឡូក្រាម)	០	០	០	០	០	៤.២០០	០	៧០២	១.០៩៧	៥.៩៩៩
កំប៉ា (គីឡូក្រាម)	១០៩.៦០០	០	៣១.២០០	១៨៦.១៥០	១៥០.៦៧៥	៩.២០០	០	០	០	៤៨៦.៨២៥
អគ្គិសនី (គីឡូវ៉ាត់ម៉ោង)	២.៧៩១.០០៣	២.៣៤៩.៧៤០	១.០៤៦.៨២៣	៥.៦៤១.០១០	៥.៣៣៥.១៤៦	៧២.៩៩៣	៥៧២.១២០	២៨.២៤៥	៥១.៩៦៧	១៧.៨៨៩.០៤៧

➢ គុណភាពទឹកតាមបណ្តារោងចក្រផលិតទឹកស្អាត និងបណ្តាញចែកចាយ៖

មុខវិភាគ	ឯកតា	CNDWQS	WHO	រោងចក្រផលិតទឹកស្អាត									បណ្តាញ ចែកចាយ
				ភូមិព្រែក	ជ្រោយចង្វារ	ចំការមន	និរោធ	បាក់ខែង	បឹងធំ	តាខ្មៅ	ម្តេច	ត្បូងឃ្មុំ	
ភាពល្អក់	NTU	≤ ៥	≤ ៥	០,២៧	០,២២	០,១៤	០,២៥	០,១០	០,៣១	០,០១	០,២៦	០,២៧	០,៣២
តម្លៃប៉េអាស់	pH	៦,៥ - ៨,៥	៦,៥ - ៨,៥	៧,៦៥	៧,៤៨	៧,៥៦	៧,៤១	៧,៦៦	៧,៤៧	៧,៣១	៧,០៨	៧,៧៤	៧,៥៣
ក្លរ៉ាសេរី	mg/l	០,១-១,០	៥	១,៤០	១,២៣	០,៩០	១,១០	១,១៨	១,២៨	១,១៩	១,៣៧	១,១៨	០,៤២
ក្លរ៉ាសរុប	mg/l	-	-	១,៦២	១,៣១	១,០៧	១,២៣	១,៣១	១,៤៤	១,៣៤	១,៥១	១,៣៦	០,៥៥
បាក់តេរីកូលីហ្វម	cfu/100ml	០	០	០	០	០	០	០	០	០	០	០	០
បាក់តេរីអ៊ីកូលី	cfu/100ml	០	០	០	០	០	០	០	០	០	០	០	០


ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច (ត)

ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.១- លទ្ធផលការងារផលិត ប្រព័ន្ធចែកចាយទឹក និងការងារកាត់បន្ថយអត្រាទឹកគ្មានចំណូល (ត)

ក.១.២- លទ្ធផលការងាររៀបចំពង្រីកប្រព័ន្ធចែកចាយទឹកស្អាត

ប្រវែងបំពង់ដែលបានដាក់តាមឆ្នាំនីមួយៗ (គិតជាគីឡូម៉ែត្រ)



ក.១.៣- លទ្ធផលការងារកាត់បន្ថយអត្រាទឹកគ្មានចំណូល


ទឹកគ្មានចំណូលរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ មានអត្រាដូចខាងក្រោម៖

- រាជធានីភ្នំពេញ និងក្រុងតាខ្មៅ: ២៧,៦២%
- ខេត្តកំពត រោងចក្រផលិតទឹកស្អាតម្លេច: ២,២៥%
- ខេត្តត្បូងឃ្មុំ រោងចក្រផលិតទឹកស្អាតត្បូងឃ្មុំ: ៣៤,១២%

ក.២- សកម្មភាព និងលទ្ធផលការងារអាជីវកម្ម

ក.២.១- ការងារផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋមានចំណូលទាប

បណ្តាញអតិថិជនមានចំណូលទាបក្នុងគ្រាតាមបណ្តាឆ្នាំនីមួយៗ



ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច (ត)


ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.២- សកម្មភាព និងលទ្ធផលការងារអាជីវកម្ម (ត)

ក.២.២- ការងារតបណ្តាញចូលផ្ទះ និងការគ្រប់គ្រងអតិថិជន

ប្រភេទអតិថិជន	២០២១	២០២២	២០២៣	២០២៤	ត្រីមាសទី៤ ឆ្នាំ២០២៥	
	(ចំនួនបណ្តាញ)	(ចំនួនបណ្តាញ)	(ចំនួនបណ្តាញ)	(ចំនួនបណ្តាញ)	(ចំនួនបណ្តាញ)	(ភាគរយ)
ដីវិភាគ	៣៥០.៤៦៣	៣៦០.៩៤៨	៣៨១.៧៥២	៣៩៧.៤៧៩	៤១២.៣៣២	៧៨,៣៧៩៤
អាជីវកម្ម	៧៤.៣៤៤	៨៣.៨៧៤	៨៩.៧០២	៩៧.២៣៤	១០៧.៤៦៧	២០,៤២៨២
អង្គភាពរដ្ឋ	៨២៣	៩១៣	៩១៨	៨៤០	៨៥៣	០,១៦២១
អ្នកលក់ទឹក	១១	៩	៦	៦	៤	០,០០០៨
តំណាងចែកចាយ	១៦	៥	៣	៣	៤	០,០០០៨
Standpipe	១៦	១៦	១៤	១៣	៨	០,០០១៥
បន្ទប់ជួល	៥.៧២៨	៥.៧៨៩	៥.៧៤៦	៥.៧១៤	៥.៤០៤	១,០២៧២
សរុប	៤៣១.៤០១	៤៥១.៥៥៤	៤៧៨.១៤១	៥០១.២៨៩	៥២៦.០៧២	

ក.៣- ការងារគ្រប់គ្រងធនធានមនុស្ស



សរុបចំនួនមន្ត្រី-និយោជិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៥: ១.៥៣៨ រូប (ស្រី: ២៥២ រូប)

ខ- រចនាសម្ព័ន្ធចំណូល

ល. រ	ប្រភេទចំណូល	ត្រីមាសទី៤ ឆ្នាំ២០២៥		ត្រីមាសទី៤ ឆ្នាំ២០២៤		ត្រីមាសទី៤ ឆ្នាំ២០២៣	
		(ពាន់រៀល)	ភាគរយ	(ពាន់រៀល)	ភាគរយ	(ពាន់រៀល)	ភាគរយ
១	ចំណូលពីការលក់	៧៩.៦៨៥.៣៨០	៧២,០៦	៥២.៨១៥.៣៨៨	៨៦,៤៩	៣៥.៣៩៩.៥៣០	៧៦,៣១
២	កម្រៃពីសេវាសាងសង់	៥.៩១៤.២៦៥	៥,៣៥	៤.៣២៨.៩៩៨	៧,០៩	៨៩៦.១០០	១,៩៣
៣	ចំណេញពីការបកប្រែរូបិយប័ណ្ណបរទេស-សុទ្ធ	២៥៨.៦៩៨	០,២៣	-	-	-	-
៤	ចំណូលផ្សេងៗ	២៤.៧២២.២៣៨	២២,៣៦	៣.៩១៧.៧៨០	៦,៤២	១០.០៩២.៥៧៧	២១,៧៦
	ចំណូលសរុប	១១០.៥៨០.៥៨១		៦១.០៦២.១៦៦		៤៦.៣៨៨.២០៧	

ផ្នែកទី៣:

របាយការណ៍ហិរញ្ញវត្ថុ

ដែលត្រូវបានប្រកាសពិនិត្យឡើងវិញដោយ
សវនករឯករាជ្យ

**ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នប្រចាំ
សម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែ បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥**

ត្រូវបានកាត់បន្ថយដោយសម្ព័ន្ធ ១

ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

១- ការវិភាគចំណូល

រ.ទ.ស.ភ មានចំណូលប្រភេទធំៗដូចជា ចំណូលបានមកពីការលក់ ចំណូលបានពីសេវាសាងសង់ និងចំណូលផ្សេងៗ៖

- ចំណូលបានមកពីការលក់ទឹក រួមមានចំណូលពីការប្រើប្រាស់ប្រភេទជីវភាព អាជីវកម្ម ឧស្សាហកម្ម អង្គភាពរដ្ឋបន្ទប់ជួល និងអ្នកលក់ទឹកបន្ត។ ចំណូលទាំងនេះត្រូវបានរាយការណ៍តាមតម្លៃទទួលបានសុទ្ធ ក្រោយការកាត់កងជាមួយអប្បបរមាវិភាជន៍ និងឥណទាន ហើយត្រូវបានទទួលស្គាល់តាមបរិមាណទឹកដែលបានផ្គត់ផ្គង់ជូនអតិថិជនរបស់ខ្លួន។ ការធ្វើវិក្កយបត្រនៃការប្រើប្រាស់ទឹក ត្រូវបានធ្វើឡើងក្នុងរយៈពេលរៀងរាល់២ខែម្តង។

- ចំណូលបានពីសេវាសាងសង់ គឺជាចំណូលបានមកពីសេវាសាងសង់ ទាក់ទិនទៅនឹងការប្តូរ និងការពង្រីកប្រព័ន្ធចែកចាយទឹកដែល រ.ទ.ស.ភ បានចុះកិច្ចសន្យាសាងសង់ជូនក្រុមហ៊ុន ឬម្ចាស់ការនានា។

- ចំណូលផ្សេងៗ៖

- **ចំណូលថែទាំនាឡិកា៖** គឺជាចំណូលបានពីថ្លៃឈ្នួលថែទាំនាឡិកាដោយគិតថ្លៃ៥០រៀលក្នុង១មីលីម៉ែត្រក្នុងមួយខែនៃទំហំនាឡិកាទឹកក្នុងអំឡុងពេលនៃការគិតប្រាក់ ហើយត្រូវបានកាត់ត្រាជាប្រាក់ចំណូល។ ចំណូលនេះត្រូវបានប្រើប្រាស់សម្រាប់ផ្លាស់ប្តូរនាឡិកាជូនអតិថិជននាពេលអនាគត។
- **ចំណូលពីការលក់សម្ភារតបណ្តាញទឹក៖** គឺជាចំណូលទទួលបានពីការលក់នាឡិកាស្ទង់ទឹក បំពង់ និងសម្ភារតភ្ជាប់។
- **ចំណូលពីការដាក់ពិន័យ៖** គឺជាចំណូលទទួលបានពីការដាក់ពិន័យលើការបង់ថ្លៃប្រើប្រាស់ទឹកយឺតយ៉ាវ និងពិន័យលើបទល្មើសតបណ្តាញទឹកដោយពុំមានការអនុញ្ញាតពី រ.ទ.ស.ភ។
- **ចំណូលការប្រាក់៖** គឺជាចំណូលបានមកពីការប្រាក់គណនីសន្សំមានកាលកំណត់ដែលអង្គភាពបានយកសាច់ប្រាក់ដែលពុំមានតម្រូវការប្រើប្រាស់យកទៅដាក់នៅក្នុងគណនីធនាគារពាណិជ្ជនានា។

ក្រៅពីចំណូលខាងលើ រ.ទ.ស.ភ មានចំណូលពីការរួមចំណែករបស់អតិថិជនប្រភេទពាណិជ្ជកម្ម និងឧស្សាហកម្មក្នុងការវិនិយោគសម្រាប់ការភ្ជាប់បណ្តាញពិសេសចូលទីតាំងផ្ទាល់របស់ពួកគេ ព្រមទាំងចំណូលដែលទទួលបានពីកម្រៃសេវាលើការទាញថ្លៃថែទាំទឹកស្អុយរបស់រដ្ឋបាលរាជធានីភ្នំពេញ។

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

បរិយាយ	ត្រីមាសទី៤ ឆ្នាំ២០២៥ (ពាន់រៀល)	ត្រីមាសទី៤ ឆ្នាំ២០២៤ (ពាន់រៀល)	បម្រែបម្រួល (ពាន់រៀល)	
	(ក)	(ខ)	(ក-ខ)	ភាគរយ (ក-ខ)/ខ*១០០
ចំណូលសរុប	១១០.៥៨០.៥៨១	៦១.០៦២.១៦៦	៤៩.៥១៨.៤១៥	៨១,១០

រ.ទ.ស.ភ មានចំណូលសរុប ១១០.៥៨០.៥៨១.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និង ៦១.០៦២.១៦៦.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានទឹកប្រាក់កើនឡើងចំនួន ៤៩.៥១៨.៤១៥.០០០រៀល ស្មើនឹង ៨១,១០%។ យើងឃើញថាមូលហេតុចម្បងនៃការកើនឡើងនៃចំណូលបណ្តាលមកពីចំណូលពីការលក់ទឹកបានកើនឡើងចំនួន ២៦.៨៦៩.៩៩២.០០០រៀល ស្មើនឹង ៥០,៨៨% ក្នុងនោះមានកំណើនអតិថិជនសក្តានុពលស្ថិតក្នុងសង្កាត់កោះកុងក្រុងតាខ្មៅ និងចំណូលផ្សេងៗបានកើនឡើងចំនួន ២០.៨០៤.៤៥៨.០០០រៀល ស្មើនឹង ៥៣,០៣% ក្នុងនោះមានការត្រឡប់សងនូវចំណាយបង្គរលើស កាតព្វកិច្ចគម្រោង និងប្រាក់តម្កល់ធានា។

២- ការវិភាគចំណូលតាមផ្នែក

ការវិភាគចំណូលតាមផ្នែករបស់ រ.ទ.ស.ភ មានដូចខាងក្រោម៖

បរិយាយ	ត្រីមាសទី៤ ឆ្នាំ២០២៥ (ពាន់រៀល)	ភាគរយ	ត្រីមាសទី៤ ឆ្នាំ២០២៤ (ពាន់រៀល)	ភាគរយ
ចំណូលថ្លៃលក់	៧៩.៦៨៥.៣៨០	៧២,០៦	៥២.៨១៥.៣៨៨	៨៦,៤៩
ចំណូលពីសេវាសាងសង់	៥.៩១៤.២៦៥	៥,៣៥	៤.៣២៨.៩៩៨	៧,០៩
ចំណេញពីការបកប្រែរូបិយប័ណ្ណបរទេស - សុទ្ធ	២៥៨.៦៩៨	០,២៣	-	-
ចំណូលផ្សេងៗ	២៤.៧២២.២៣៨	២២,៣៦	៣.៩១៧.៧៨០	៦,៤២
ចំណូលសរុប	១១០.៥៨០.៥៨១		៦១.០៦២.១៦៦	

ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង (ត)

ក-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

២- ការវិភាគចំណូលតាមផ្នែក (ត)

មានតែប្រាក់ចំណូលតាមប្រភេទជាសារវន្តត្រូវបានលើកឡើងសម្រាប់ការវិភាគខាងក្រោម៖

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

បរិយាយ	ត្រីមាសទី៤ ឆ្នាំ២០២៥		ត្រីមាសទី៤ ឆ្នាំ២០២៤		បម្រែបម្រួល		
	បរិមាណ	ទឹកប្រាក់	បរិមាណ	ទឹកប្រាក់	បរិមាណ	ទឹកប្រាក់	ភាគរយ
	(ម ^៣)	(ពាន់រៀល)	(ម ^៣)	(ពាន់រៀល)	(ម ^៣)	(ពាន់រៀល)	
	(ក)	(ខ)	(គ)	(ឃ)	(ក-គ)	(ខ-ឃ)	(ខ-ឃ)/ឃ*១០០
ដីវិភាគ	២៧.៤៦៨.៦៦៤	២៦.២៤៦.៨៣៦	២៩.៧០២.៦៧៦	១៤.៩៧១.៩០២	(២.២៣៤.០១២)	១១.២៧៤.៩៣៤	៧៥,៣១%
អាជីវកម្ម	២៤.៨២៤.៦៩៧	៤១.៣៦៥.៨២០	២៥.៧១៥.៩៤៤	២៩.៤៣៦.១៨៦	(៨៩១.២៤៧)	១១.៩២៩.៦៣៤	៤០,៥៣%
គ្រឹះស្ថានសាធារណៈ	២.០៨៣.២៦០	៤.៩៣១.៤៨០	២.៤៨៤.០៨៧	៣.៩១៤.៨៤៧	(៤០០.៨២៧)	១.០១៦.៦៣៣	២៥,៩៧%
តំណាងចែកចាយ និងបន្ទប់ជួល	៣.១៣៨.៧២២	២.៥២៥.៥៧៣	៣.៥៦៧.៧២៦	១.៥២២.០៧៥	(៤២៩.០០៤)	១.០០៣.៤៩៨	៦៥,៩៣%

• ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់តាមផ្ទះ (ប្រភេទដីវិភាគ)

ចំណូលថ្លៃលក់ទឹកជូនអតិថិជនប្រភេទដីវិភាគមានចំនួន ២៦.២៤៦.៨៣៦.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និង ១៤.៩៧១.៩០២.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានទឹកប្រាក់កើនឡើងចំនួន ១១.២៧៤.៩៣៤.០០០រៀល ស្មើនឹង ៧៥,៣១%។ ប៉ុន្តែបរិមាណទឹកប្រើប្រាស់ក្នុង១បណ្តាញក្នុង១ខែបានថយចុះចំនួន ៣,១៥ម^៣ (ពី ២៦,៨៥ម^៣ មក ២៣,៧០ម^៣) ហើយថ្លៃលក់ទឹកជាមធ្យមបានកើនឡើងចំនួន ៤៥១,៤៦រៀល/ម^៣ (ពី ៥០៤,០៦រៀល/ម^៣ ទៅ ៩៥៥,៥២រៀល/ម^៣)។

• ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម (ប្រភេទអាជីវកម្ម និងឧស្សាហកម្ម)

ចំណូលថ្លៃលក់ទឹកជូនអតិថិជនប្រភេទអាជីវកម្មចំនួន ៤១.៣៦៥.៨២០.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និង ២៩.៤៣៦.១៨៦.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានទឹកប្រាក់កើនឡើងចំនួន ១១.៩២៩.៦៣៤.០០០រៀល ស្មើនឹង ៤០,៥៣%។ ប៉ុន្តែបរិមាណទឹកប្រើប្រាស់ក្នុងមួយបណ្តាញក្នុងមួយខែបានថយចុះចំនួន ១១,៩៧ម^៣ (ពី ៩០,៣៥ម^៣ មក ៧៨,៣៨ម^៣) ហើយថ្លៃលក់ទឹកជាមធ្យមបានកើនឡើងចំនួន ៥២១,៦៥រៀល/ម^៣ (ពី ១.១៤៤,៦៧រៀល/ម^៣ ទៅ ១.៦៦៦,៣២រៀល/ម^៣)។

• ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់គ្រឹះស្ថានសាធារណៈ (ប្រភេទអង្គភាពរដ្ឋ)

ចំណូលថ្លៃលក់ទឹកជូនអតិថិជនប្រភេទអង្គភាពរដ្ឋចំនួន ៤.៩៣១.៤៨០.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និង ៣.៩១៤.៨៤៧.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានទឹកប្រាក់កើនឡើងចំនួន ១.០១៦.៦៣៣.០០០រៀល ស្មើនឹង ២៥,៩៧%។ ប៉ុន្តែបរិមាណទឹកប្រើប្រាស់ក្នុងមួយបណ្តាញក្នុងមួយខែបានថយចុះចំនួន ១៦៨,៥៨ម^៣ (ពី ៩៤៨,៥១ម^៣ មក ៧៧៩,៩៤ម^៣) ហើយថ្លៃលក់ទឹកជាមធ្យមបានកើនឡើងចំនួន ២.៥០០រៀល/ម^៣។

• ចំណូលបានពីការលក់ទឹកស្អាតជូនតំណាងចែកចាយ និងបន្ទប់ជួល

ចំណូលពីការលក់ទឹកស្អាតជូនតំណាងចែកចាយ/បន្ទប់ជួលចំនួន ២.៥២៥.៥៧៣.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និង ១.៥២២.០៧៥.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានទឹកប្រាក់កើនឡើងចំនួន ១.០០៣.៤៩៨.០០០រៀល ស្មើនឹង ៦៥,៩៣%។ ប៉ុន្តែបរិមាណទឹកប្រើប្រាស់ក្នុងមួយបណ្តាញក្នុងមួយខែបានថយចុះចំនួន ១៤,៤៦ម^៣ (ពី ២០៤,០៧ម^៣ មក ១៨៩,៦១ម^៣) ហើយថ្លៃលក់ទឹកជាមធ្យមបានកើនឡើងចំនួន ៣៧៨,០៣រៀល/ម^៣ (ពី ៤២៦,៦២រៀល/ម^៣ ទៅ ៨០៤,៦៥រៀល/ម^៣)។

ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈក្របខ័ណ្ឌ (ត)

ក-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៣-ការវិភាគគម្លាតចំណេញដុល

រ.ទ.ស.ភ បានរៀបចំរបាយការណ៍លទ្ធផលរបស់ខ្លួនក្នុងទម្រង់ជារបាយការណ៍លទ្ធផលតាមប្រភេទដូចនេះពុំមានការបង្ហាញឱ្យឃើញនូវចំណេញដុលនោះទេ។ ប៉ុន្តែទម្រង់របាយការណ៍នេះអាចឱ្យយើងធ្វើការពិភាក្សា និងវិភាគលើចំណេញប្រតិបត្តិការ ដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិការ។

ចំណាយប្រតិបត្តិការនឹងលើកយកមកពិភាក្សានៅចំណុចទី ៤- ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធខាងក្រោម។

៤- ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ

ការចំណេញមុនបង់ពន្ធគឺជាលទ្ធផលដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិការ និងចំណូល (ចំណាយ) ការប្រាក់សុទ្ធ។ ក្នុងការពិភាក្សា និងការវិភាគអំពីចំណាយប្រតិបត្តិការ រ.ទ.ស.ភ បានគិតគូរចំពោះការចំណាយសរុបដូចខាងក្រោម៖

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

បរិយាយ	ត្រីមាសទី៤ ឆ្នាំ២០២៥ (ពាន់រៀល)	ត្រីមាសទី៤ ឆ្នាំ២០២៤ (ពាន់រៀល)	បម្រែបម្រួល	
			(ពាន់រៀល)	ភាគរយ
	ក	ខ	ក - ខ	(ក-ខ)/ខ * ១០០
ចំណូលសរុប	១១០.៥៨០.៥៨១	៦១.០៦២.១៦៦	៤៩.៥១៨.៤១៥	៨១,១០
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធផ្សេងៗ	(២២.៨៤៥.១៩១)	(២១.៦៥០.១៧៥)	(១.១៩៥.០១៦)	៥,៥២
ចំណាយរំលស់ទ្រព្យសកម្មរូបី និងទ្រព្យអរូបី	(១៥.៨២៣.៤៦៨)	(១៥.០៨៤.០៦៦)	(៧៣៩.៤០២)	៤,៩០
ចំណាយថ្លៃភ្លើង	(៩.៤៧៤.៤៨៤)	(១០.២០៤.៧០៦)	៧៣០.២២២	(៧,១៦)
ចំណាយវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត	(៥.១១៨.៤៨៣)	(៤.៧០២.៧០៩)	(៤១៥.៧៧៤)	៨,៨៤
ចំណាយសេវាសាងសង់	(២.៣៨៨.៨៥៤)	(៣.៤៣៨.១៨៩)	១.០៤៩.៣៣៥	(៣០,៥២)
ចំណូលហិរញ្ញវត្ថុ	២.២៩០.១៨៣	១៨.៨០៥.៩៣៦	(១៦.៥១៥.៧៥៣)	(៨៧,៨២)
ចំណាយហិរញ្ញវត្ថុ	(៥.៩៣១.១១៦)	(៤.៥៣២.៤៨៨)	(១.៣៩៨.៦២៨)	៣០,៨៦
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	៤១.៥២៨.៤៨៥	៩.១៨៤.០៣៨	៣២.៣៤៤.៤៤៧	៣៥២,១៨

រ.ទ.ស.ភ មានចំណេញមុនបង់ពន្ធលើប្រាក់ចំណេញចំនួន ៤១.៥២៨.៤៨៥.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងចំណេញមុនបង់ពន្ធលើប្រាក់ចំណេញចំនួន ៩.១៨៤.០៣៨.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានទឹកប្រាក់កើនឡើងចំនួន ៣២.៣៤៤.៤៤៧.០០០រៀល ស្មើនឹង ៣៥២,១៨% យើងឃើញថាមូលហេតុចម្បងនៃការកើនឡើងចំណេញមុនបង់ពន្ធលើប្រាក់ចំណេញដោយសារ ចំណូលសរុបកើនឡើង ៤៩.៥១៨.៤១៥.០០០រៀល ស្មើនឹង ៨១,១០% ។

៥- ការវិភាគចំណេញ/(ខាត) និងលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ

រ.ទ.ស.ភ ស្ថិតនៅក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ដូចនេះ រ.ទ.ស.ភ មានកាតព្វកិច្ចត្រូវបង់ពន្ធលើប្រាក់ចំណូលក្នុងអត្រា ២០% ។ ដោយឡែកពន្ធលើប្រាក់ចំណូលដែលជាប់អត្រា ២០% បានមកពីលទ្ធផលនៃប្រាក់ចំណេញគណនេយ្យទូទាត់ជាមួយនឹងចំណាយដែលមិនអាចកាត់កងបានក្នុងអត្រាពន្ធ ២០%។

ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង (ត)

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៥- ការវិភាគចំណេញ/(ខាត) និងលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ(ត)

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

បរិយាយ	ត្រីមាសទី៤ ឆ្នាំ២០២៥ (ពាន់រៀល)	ត្រីមាសទី៤ ឆ្នាំ២០២៤ (ពាន់រៀល)	បម្រែបម្រួល	
			(ពាន់រៀល)	ភាគរយ
	គ	ឃ	គ - ឃ	(គ-ឃ)/ឃ*១០០
ចំណេញមុនបង់ពន្ធ (ក)	៤១.៥២៨.៤៨៥	៩.១៨៤.០៣៨	៣២.៣៤៤.៤៤៧	៣៥២,១៨
ចំណាយពន្ធលើប្រាក់ចំណេញ (ខ)	(៨.៣១៨.៧២៣)	(២១០.៣៥៤)	(៨.១០៨.៣៦៩)	៣.៨៥៤,៦៣
ចំណេញក្នុងការិយបរិច្ឆេទ	៣៣.២០៩.៧៦២	៨.៩៧៣.៦៨៤	២៤.២៣៦.០៧៨	២៧០,០៨
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ	៣៣.២០៩.៧៦២	៨.៩៧៣.៦៨៤	២៤.២៣៦.០៧៨	២៧០,០៨
អត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណេញ (ខ)/(ក)	២០,០៣%	២,២៩%		

រ.ទ.ស.ភ មានចំណេញក្នុងការិយបរិច្ឆេទចំនួន ៣៣.២០៩.៧៦២.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និង ៨.៩៧៣.៦៨៤.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានទឹកប្រាក់កើនឡើងចំនួន ២៤.២៣៦.០៧៨.០០០រៀល ស្មើនឹង ២៧០,០៨%។ យើងឃើញថាមូលហេតុចម្បងនៃការកើនឡើងចំណេញក្នុងការិយបរិច្ឆេទនេះដោយសារ ចំណេញមុនបង់ពន្ធបានកើនឡើង ៣២.៣៤៤.៤៤៧.០០០រៀល ស្មើនឹង ៣៥២,១៨% បើទោះបីជាចំណាយពន្ធលើប្រាក់ចំណេញបានកើនឡើងចំនួន ៨.១០៨.៣៦៩.០០០រៀល ស្មើនឹង ៣.៨៥៤,៦៣% ក៏ដោយ។

៦-ការវិភាគពិភាក្សា និងនិន្នាការដែលប៉ះពាល់ដល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

ភាពមិនប្រាកដប្រជានៃនយោបាយ និងសេដ្ឋកិច្ចសកល នៅតែបន្តធ្វើឱ្យប៉ះពាល់ដល់ការរីកចម្រើននៃសេដ្ឋកិច្ចពិភពលោកទាំងមូល និងនៅក្នុងតំបន់ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា រ.ទ.ស.ភ នៅតែបន្តប្រតិបត្តិការប្រចាំថ្ងៃ និងនៅតែមានផលចំណេញ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥។ ការបន្តរក្សាបាននូវផលចំណេញនេះដោយសារចំណូលពីការលក់នៅតែមានកំណើនពីមួយត្រីមាសទៅមួយត្រីមាសដែលមានកត្តាគាំទ្រ ដូចខាងក្រោម៖

- ការបង្កើនចំនួនអតិថិជន៖ ដើម្បីទទួលបាននូវចំណូលពីការលក់ទឹកស្អាត រ.ទ.ស.ភ. បានបង្កើនចំនួនអតិថិជនរបស់ខ្លួន ដោយពង្រីកផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាតទៅតំបន់ដែលពុំទាន់មានការផ្គត់ផ្គង់ទឹកស្អាត ដូចជាការបន្តបំពេញផ្ទៃសេវាឱ្យបាន ១០០% នៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច។

- ការបង្កើនថ្លៃលក់ទឹកមធ្យម៖ ការស្វែងរកអតិថិជន ប្រភេទអាជីវកម្ម-ឧស្សាហកម្ម ធ្វើឱ្យថ្លៃលក់ទឹកមធ្យមរបស់ រ.ទ.ស.ភ កើនឡើងដោយសារតែថ្លៃប្រើប្រាស់ទឹករបស់អតិថិជនប្រភេទនេះ មានកម្រិតខ្ពស់ជាងអតិថិជនប្រភេទផ្សេងទៀត។

- ការគ្រប់គ្រងលើការចំណាយប្រតិបត្តិការ៖ រ.ទ.ស.ភ ធ្វើការគ្រប់គ្រងលើការចំណាយ ជាពិសេសការចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនី វត្ថុធាតុដើម ដែលជាចំណាយដ៏ធំ ក្នុងដំណើរការផលិតទឹកស្អាត តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ដូចជារៀបចំសេរីសយកការប្រើប្រាស់ម៉ាស៊ីនបូមទឹកដែលអាចប្រែប្រួលទៅតាមសម្ពាធទឹក ក៏ដូចជាការចាត់ចែងការប្រើប្រាស់នូវវត្ថុធាតុដើមក្នុងការផលិតទឹកប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃខ្ពស់។

ចំពោះការចំណាយដំណើរការសហគ្រាស រ.ទ.ស.ភ ក៏បានខិតខំកាត់បន្ថយនូវការចំណាយដែលមិនចាំបាច់ ដូចជាចំណាយរដ្ឋបាលទូទៅ ចំណាយលើការជួសជុលថែទាំទូទៅ ដែលអង្គភាពបានយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ និងថែទាំឧបករណ៍បរិក្ខារប្រើប្រាស់ជាប្រចាំ ដើម្បីធានាបានគុណភាពប្រើប្រាស់ និងកាត់បន្ថយការចំណាយជួសជុលនានា។

ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង (ត)

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៦-ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ (ត)

- ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវដំណើរការកិច្ចលទ្ធកម្ម៖ រ.ទ.ស.ភ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់បញ្ញត្តិ និងគោលការណ៍ណែនាំផ្សេងៗសម្រាប់ដំណើរការកិច្ចលទ្ធកម្មក្នុងការទិញសម្ភារ បរិក្ខារ និងវត្ថុធាតុដើម ដែលដំណើរការនេះឆ្លុះបញ្ចាំងឱ្យឃើញពីតម្លាភាព និងការប្រកួតប្រជែងថ្លៃទំនិញនៅលើទីផ្សារ ដែលជាហេតុធ្វើឱ្យ រ.ទ.ស.ភ ទទួលបានការទិញទំនិញមានតម្លៃសមរម្យ គុណភាពអាចទទួលយកបាន។

- ការគ្រប់គ្រងសាច់ប្រាក់៖ អត្រាទារប្រាក់ដែលមានកម្រិតខ្ពស់ ៩៩,៩០% បានធ្វើឱ្យ រ.ទ.ស.ភ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងសាច់ប្រាក់ដោយទទួលបាននូវប្រសិទ្ធភាពខ្ពស់។ ក្នុងការគ្រប់គ្រង រ.ទ.ស.ភ បានរក្សាទុកនូវសាច់ប្រាក់សម្រាប់ប្រើប្រាស់ជាទុនបង្វិលក្នុងរយៈពេល ២ទៅ៣ខែ ឯសាច់ប្រាក់ដែលទំនេរពុំមានតម្រូវការប្រើប្រាស់ រ.ទ.ស.ភ បានធ្វើការវិនិយោគរយៈពេលខ្លី ដោយដាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លីនៅធនាគារពាណិជ្ជ ជាមួយនឹងការទទួលបាននូវអត្រាការប្រាក់ខ្ពស់ ប៉ុន្តែ រ.ទ.ស.ភ ក៏បានធ្វើការថ្លឹងថ្លែងពីហានិភ័យ និងផលចំណេញពីអត្រាការប្រាក់ខ្ពស់នេះផងដែរ។

- ការជ្រើសរើសយកនូវអ្នកផ្តល់ហិរញ្ញប្បទានដែលផ្តល់អត្រាការប្រាក់ទាប៖ ដោយសារមានតម្រូវការប្រើប្រាស់ទឹកស្អាតកើនឡើងខ្ពស់ធ្វើឱ្យ រ.ទ.ស.ភ មានតម្រូវការហិរញ្ញប្បទានសម្រាប់គម្រោងវិនិយោគដូចជាការសាងសង់រោងចក្រផលិតទឹកស្អាត ការតបណ្តាញមេនាំទឹក និងបណ្តាញចែកចាយ។ រ.ទ.ស.ភ បានស្វែងរកដៃគូអភិវឌ្ឍន៍ជាតិដូចជា ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដើម្បីទទួលបាននូវហិរញ្ញប្បទាន ដែលមានអត្រាការប្រាក់ទាប។

- ស្ថានភាពសេដ្ឋកិច្ច៖ ស្ថានភាពសេដ្ឋកិច្ចសកល ក៏ដូចជានៅក្នុងតំបន់នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ នៅមានភាពមិនទាន់ល្អប្រសើរ ជាពិសេសវិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាក៏មិនទាន់មានស្ថានភាពល្អប្រសើរ ប៉ុន្តែទោះជាស្ថានភាពសេដ្ឋកិច្ចសកលបានជះឥទ្ធិពលខ្លះក៏ដោយ រ.ទ.ស.ភ នៅតែខិតខំ និងរក្សាបាននូវថ្លៃលក់ទឹកមធ្យមល្អប្រសើរ ដែលធានាបាននូវចីរភាពហិរញ្ញវត្ថុរបស់ខ្លួន។

ខ- កត្តាសំខាន់ដែលប៉ះពាល់លើប្រាក់ចំណេញ

១- ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

ផ្អែកលើតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាជន នៅក្នុងរាជធានីភ្នំពេញ ដោយសារការកំណើនរបស់ប្រជាជន និងការរីកលូតលាស់យ៉ាងឆាប់រហ័សនៃវិស័យសំណង់ និងការពង្រីកតំបន់ជុំវិញរាជធានីភ្នំពេញ រ.ទ.ស.ភ បានបន្តធ្វើការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងំហានទី៣ ដែលមានសមត្ថភាពផលិត ១៩៥.០០០ម^៣/ថ្ងៃ គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៧។

២- ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ការប្រែប្រួលនៃថ្លៃវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត អាចប៉ះពាល់ដល់ថ្លៃដើមផលិត ប៉ុន្តែមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ដោយសារការចំណាយនេះមានអត្រាមិនលើសពី១០% នៃចំណាយប្រតិបត្តិការ។ ទោះជាយ៉ាងណា ក៏ដោយ រ.ទ.ស.ភ ក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនីតិវិធីលទ្ធកម្ម ដើម្បីធានាថ្លៃវត្ថុធាតុដើមសមស្របទៅតាមតម្លៃលើទីផ្សារ ជាក់ស្តែង ហើយនីតិវិធីនេះ ក៏ផ្តល់លទ្ធភាពសម្រាប់ រ.ទ.ស.ភ ទទួលបាននូវតម្លៃប្រកួតប្រជែងដែលមានតម្លៃទាប។

៣- ការវិភាគលើពន្ធ

រ.ទ.ស.ភ. ស្ថិតក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ដូចនេះ រ.ទ.ស.ភ មានកាតព្វកិច្ចត្រូវបង់ពន្ធអាករទៅតាមច្បាប់ និងបញ្ញត្តិជាធរមាន។ រ.ទ.ស.ភ មានកាតព្វកិច្ចបង់ពន្ធអាករ ទៅតាមរបបស្វ័យប្រកាស និងជាសហគ្រាសជាប់ពន្ធធំ ដែលកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ។

៤- ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ

នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នេះ គណៈគ្រប់គ្រងយល់ថា រ.ទ.ស.ភ ពុំមានធាតុដែលខុសពីធម្មតា និងវិសាមញ្ញនោះទេ។

ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង (ត)

គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ចំណូលសំខាន់របស់ រ.ទ.ស.ក គឺចំណូលពីការលក់ (ចំណូលលក់ទឹក និងភ្ជាប់បណ្តាញ) ដែលជាតម្រូវការចាំបាច់របស់ប្រជាជននៅក្នុងរាជធានីភ្នំពេញ។ ចំណូលនេះបានចូលរួមចំណែកប្រមាណ ៧២,០៦% នៃចំណូលសរុបនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ ដោយសារតែ រ.ទ.ស.ក ជាអ្នកផ្គត់ផ្គង់ផ្តាច់មុខនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ។ ប្រាក់ចំណូលនេះអាចមានការកើនឡើង អាស្រ័យទៅតាមកំណើននៃចំនួនប្រជាពលរដ្ឋដែលរស់នៅ ក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញភ្នំពេញផងដែរ។

ឃ-ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ

ឃ.១- ផលប៉ះពាល់នៃអត្រាប្តូរប្រាក់

រ.ទ.ស.ក បានកត់ត្រាបញ្ជីគណនេយ្យដោយប្រើប្រាស់រូបិយប័ណ្ណគោល គឺ“ប្រាក់រៀល”។ ប្រតិបត្តិការជាប្រចាំប័ណ្ណបរទេសត្រូវបានប្តូរទៅជាប្រាក់រៀលតាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតដែលបណ្តាលមកពីការទូទាត់ប្រតិបត្តិការបែបនេះ ការប្តូរទ្រព្យសកម្ម និងបំណុលរូបិយប័ណ្ណបរទេសត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ-ខាត។ ដោយ រ.ទ.ស.ក មានហិរញ្ញប្បទានជាប្រចាំប័ណ្ណបរទេស ដូចនេះការប្រែប្រួលនៃអត្រាប្តូរប្រាក់នៃរូបិយប័ណ្ណបរទេសក៏បានជះឥទ្ធិពលដល់លទ្ធផលចំណេញខាតរបស់ រ.ទ.ស.ក ផងដែរ។ ដោយឡែកចំពោះការទូទាត់ថ្លៃទំនិញរបស់ រ.ទ.ស.ក ភាគច្រើនធ្វើឡើងដោយប្រាក់រៀល ដូចនេះពុំមានផលប៉ះពាល់ខ្លាំងដោយសារការប្រែប្រួលនៃអត្រាប្តូរប្រាក់នោះទេ។

ឃ.២- ផលប៉ះពាល់នៃអត្រាការប្រាក់

ឃ.២.១- ផលប៉ះពាល់នៃអត្រាការប្រាក់លើចំណូលការប្រាក់

ដោយសារនៅប្រទេសកម្ពុជាពុំមានទីផ្សាររូបិយប័ណ្ណ រ.ទ.ស.ក មានលទ្ធភាពត្រឹមតែវិនិយោគរយៈពេលខ្លីលើការដាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេល ៩ខែ ទៅ១២ខែ នៅធនាគារពាណិជ្ជក្នុងស្រុកតែប៉ុណ្ណោះ។

ឃ.២.២- ផលប៉ះពាល់នៃអត្រាការប្រាក់លើចំណាយការប្រាក់

រ.ទ.ស.ក មានប្រភពហិរញ្ញប្បទានចំនួន៤ ដែលមានអត្រាការប្រាក់ថេរ និងប្រែប្រួល។ ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ថេររួមមាន៖ ហិរញ្ញប្បទានដែលទទួលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានកម្រិតអត្រា១,៦៥% ក្នុងមួយឆ្នាំ ហិរញ្ញប្បទានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) មានកម្រិតអត្រា០,៦៦% ក្នុងមួយឆ្នាំ និង ហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍បារាំង (AFD) មានកម្រិតអត្រាក្នុងចន្លោះ ០,៩០% ដល់ ២,៣០% ក្នុងមួយឆ្នាំ។

ដោយឡែកហិរញ្ញប្បទានដែលមានអត្រាការប្រាក់ប្រែប្រួលគឺ ៖ ហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អឺរ៉ុប (EIB) ដែលមានអត្រាក្នុងចន្លោះពី ៤,២២% ដល់ ៦,៥០% ក្នុងមួយឆ្នាំ។

ឃ.៣- ផលប៉ះពាល់នៃថ្លៃទំនិញ

តាមរយៈដំណើរការកិច្ចលទ្ធកម្មរបស់ រ.ទ.ស.ក ដែលអនុលោមទៅតាមច្បាប់ និង បញ្ញត្តិជាធរមាន រួមផ្សំនឹងគោលការណ៍ណែនាំផ្សេងៗ ដែលតម្រូវឱ្យ រ.ទ.ស.ក ធ្វើកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់សម្ភារ និងវត្ថុធាតុដើមទៅតាមតម្លៃប្រកួតប្រជែងឬតម្លៃចរចារួច។ ការអូសបន្លាយនៃសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន និងជម្លោះសកលផ្សេងៗបានធ្វើឱ្យតម្លៃសម្ភារវត្ថុធាតុដើមនៅលើទីផ្សារក្នុងស្រុក និងក្រៅស្រុកមានការកើនឡើងដោយសារ ការកើនឡើងនៃតម្លៃសម្ភារ និងវត្ថុធាតុដើម ក៏បានជះឥទ្ធិពល ដល់ចំណាយវិនិយោគនិងចំណាយដំណើរការរបស់ រ.ទ.ស.ក ផងដែរ។ ប៉ុន្តែទោះបីជាមានការកើនឡើងនៃតម្លៃសម្ភារ និងវត្ថុធាតុដើមដូចនេះក្តីក៏គណៈគ្រប់គ្រងបានគិតគូរយ៉ាងហ្មត់ចត់លើផែនការ និង តម្រូវការសម្ភារបរិក្ខារ វត្ថុធាតុដើម ដើម្បីធានាឱ្យការប្រើប្រាស់បានទាន់ពេល និងមានតម្លៃសមរម្យ ដោយអនុវត្តតាមច្បាប់លទ្ធកម្មសាធារណៈជាធរមាន។

ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង (ត)

ង- ផលប៉ះពាល់នៃអតិផរណា

រ.ទ.ស.ភ បានរក្សានូវថ្លៃលក់ទឹកថេរមិនប្រែប្រួលចាប់តាំងពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០១៩។ ដើម្បីធ្វើការកែសម្រួលទៅតាមការប្រែប្រួលនៃអតិផរណា យើងបានធ្វើការកែសម្រួលនូវថ្លៃលក់ទឹកស្អាតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់បច្ចុប្បន្ន ហើយនៅតែរក្សាបាននូវចីរភាពហិរញ្ញវត្ថុបានយ៉ាងល្អប្រសើរ។

ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រដ្ឋាភិបាល

ធុរកិច្ចរបស់ រ.ទ.ស.ភ ទទួលបានជោគជ័យពីគោលនយោបាយមួយចំនួន ដែលកំណត់ដោយរាជរដ្ឋាភិបាលដូចជា៖

- ការពង្រីកផ្ទៃសេវា៖ ការពង្រីកផ្ទៃសេវាបន្ថែមដើម្បីផ្គត់ផ្គង់ទឹកស្អាត ត្រូវបានរឹតត្បិតដោយបេសកកម្មរបស់ រ.ទ.ស.ភ ដែលអនុញ្ញាតឱ្យផលិត និងចែកចាយទឹកសម្រាប់ការប្រើប្រាស់របស់សាធារណជននៅក្នុងរាជធានីភ្នំពេញ តែប៉ុណ្ណោះ ការរឹតត្បិតនេះត្រូវបានកំណត់ដោយអនុក្រឹត្យលេខ៥២អនក្រ.បក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩៩៦ ស្តីពីការបង្កើត រ.ទ.ស.ភ។
- ការពង្រីករាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលមានគោលនយោបាយពង្រីករាជធានីភ្នំពេញ ដោយបញ្ចូលឃុំ បន្ថែមចំនួន២០ឃុំទៀត ទៅក្នុងដែនដីរដ្ឋបាលរាជធានីភ្នំពេញ ដែលធ្វើឱ្យផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាតរបស់ រ.ទ.ស.ភ ត្រូវពង្រីកបន្ថែមដែរ។
- គោលនយោបាយពន្ធលើអចលនទ្រព្យ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដាក់ឱ្យអនុវត្តនូវប្រកាសលេខ ៤៩៣សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពី "ការប្រមូលពន្ធលើអចលនទ្រព្យ" ។ អចលនទ្រព្យរបស់ រ.ទ.ស.ភ គឺសម្រាប់បម្រើឱ្យប្រព័ន្ធផលិតកម្មទឹកស្អាត ដែលអចលនទ្រព្យប្រភេទនេះ ត្រូវបានលើកលែងពន្ធតាមរយៈសេចក្តីជូនដំណឹងលេខ០០៦សហវ. អពជ. ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ផ្នែកទី៥: ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការការវិនិយោគិន

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) បាន និងកំពុងខិតខំប្រឹងប្រែងផលិតទឹកស្អាតប្រកបដោយគុណភាព និងមានសុវត្ថិភាពជូនប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកស្អាតរបស់ រ.ទ.ស.ភ។ ដើម្បីទទួលបានទំនុកចិត្តបន្ថែមពីប្រជាពលរដ្ឋដែលជាអតិថិជនរបស់ខ្លួន រ.ទ.ស.ភ បានបញ្ជូនទឹកគំរូសាកដោយយកទឹកចេញពី រោងចក្រផលិតទឹកស្អាតបឹងធំ ទៅពិនិត្យគុណភាពនៅមន្ទីរពិសោធន៍ឯករាជ្យ TUV SUD PSB Pte.Ltd. នៃប្រទេសស៊ីងបុរី ដែលមានមុខវិភាគសរុបទាំងអស់ចំនួន ១២៦មុខ ដែលមានលម្អិតដូចខាងក្រោម៖

១.	ប៉ារ៉ាម៉ែត្រមីក្រូជីវសាស្ត្រ	(Microbiological Parameter)	ចំនួន	១ មុខ
២.	ប៉ារ៉ាម៉ែត្រលក្ខណៈរូប	(Physical Parameters)	ចំនួន	៦ មុខ
៣.	ប៉ារ៉ាម៉ែត្រវិទ្យុសកម្ម	(Radiological Parameters)	ចំនួន	២ មុខ
៤.	ប៉ារ៉ាម៉ែត្រលក្ខណៈគីមី	(Chemical Parameters)	ចំនួន	១១៧ មុខ

ជាលទ្ធផល ទឹកស្អាតដែលផលិតពី រោងចក្រផលិតទឹកស្អាតបឹងធំ របស់ រ.ទ.ស.ភ គឺបានអនុលោមទៅតាមស្តង់ដារទឹកផឹកថ្នាក់ជាតិ ស្តង់ដាររបស់ អង្គការសុខភាពពិភពលោក ២០២២ សម្រាប់គុណភាពទឹកផឹក ដូចមានបង្ហាញលទ្ធផលលម្អិតទាំងស្រុងនៅក្នុងឧបសម្ព័ន្ធ TEST REPORT No. : 7191357715-CHM25-TGB ។


ហត្ថលេខាអភិបាល
របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ថ្ងៃស្អែក ១១ លោក ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
រាជធានីភ្នំពេញ, ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦
បានអាន និងឯកភាព



ហត្ថលេខា
ឯក សុខចាន់
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃស្អែក ១១ លោក ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
រាជធានីភ្នំពេញ, ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦
បានអាន និងឯកភាព



ហត្ថលេខា
ឡុង ណារ៉ូ
អភិបាល

ឧបសម្ព័ន្ធ ១

ព័ត៌មានហិរញ្ញវត្ថុបន្លោះពេលបង្រួញ

សម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែ បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ
សម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

(ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ ដែលភ្ជាប់មកជាមួយ គឺជាការប្រែសម្រួលជាភាសាខ្មែរ ពីរបាយការណ៍ជាភាសាអង់គ្លេស។ ក្នុងករណីមានភាពមិនស្របគ្នារវាងភាសាទាំងពីរ ឯកសារអង់គ្លេស ត្រូវបានយកជាគោល។)

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

មាតិកា

ទំព័រ

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

១

របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ

២

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញ

៣ - ៤

របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបង្រួញ

៥

របាយការណ៍បម្រែបម្រួលមូលធនបង្រួញ

៦

របាយការណ៍លំហូរសាច់ប្រាក់បង្រួញ

៧ - ៨

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ



៩ - ២៤

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញដែលបានភ្ជាប់មកជាមួយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (“រ.ទ.ស.ភ”) នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និង ចំណូលពេញលេញផ្សេងៗបង្រួញ របាយការណ៍បម្រែបម្រួលមូលធនបង្រួញ និងរបាយការណ៍លំហូរសាច់ប្រាក់បង្រួញ សម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែដែលបានបញ្ចប់ និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ (ត្រូវបាន គេស្គាល់ផងដែរថាជា “ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ”) បានរៀបចំឡើងត្រឹមត្រូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ អនុលោមតាមស្តង់ដាគណនេយ្យអន្តរជាតិកម្ពុជាលេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល ។

ចុះហត្ថលេខាជំនួសក្រុមប្រឹក្សាភិបាល 


ឡុង ណារ៉ូ
អគ្គនាយក
ជេន ប៉ូលីដេន
អគ្គនាយករងទទួលបន្ទុកហិរញ្ញកិច្ច
ឯក សុខចាន់
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃ ពុធ ១១ ខែមា ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
រាជធានីភ្នំពេញថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៦

**របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
ជូនចំពោះភាគហ៊ុនិករបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)
(លេខ Co. ០៨៣៩ Et/២០១២)**

សេចក្តីផ្តើម

យើងខ្ញុំបានធ្វើការត្រួតពិនិត្យរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញដែលបានភ្ជាប់មកជាមួយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (“រ.ទ.ស.ភ”) នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបង្រួញ របាយការណ៍បម្រែបម្រួលមូលធនបង្រួញ និងរបាយការណ៍លំហូរសាច់ប្រាក់បង្រួញសម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែដែលបានបញ្ចប់ និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ (ត្រូវបានគេស្គាល់ផងដែរថាជា “ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ”)។ ក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ ជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញនូវព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញនេះ។ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺធ្វើការសន្និដ្ឋានទៅលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញដោយផ្អែកលើការត្រួតពិនិត្យរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យ ដោយអនុលោមតាម ស្តង់ដារអន្តរជាតិលើកិច្ចព្រមព្រៀងការត្រួតពិនិត្យលេខ ២៤១០ ស្តីពី ការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុចន្លោះពេល ដែលធ្វើឡើងដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល រួមមានការចោទសួរបុគ្គលិកដែលទទួលខុសត្រូវលើកិច្ចការហិរញ្ញវត្ថុ និងគណនេយ្យ ព្រមទាំងការអនុវត្តនូវការវិភាគ និងនីតិវិធីក្នុងការត្រួតពិនិត្យផ្សេងៗ។ ការត្រួតពិនិត្យមានវិសាលភាពតិចជាងការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ហើយជាលទ្ធផលមិនអាចឱ្យយើងខ្ញុំផ្តល់អំណះអំណាងថាយើងខ្ញុំ បានដឹងនូវរាល់បញ្ហាសំខាន់ៗដែលអាចនឹងកំណត់បានក្នុងពេលធ្វើសវនកម្ម។ ដូច្នេះយើងខ្ញុំមិនបញ្ចេញមតិយោបល់សវនកម្មនោះទេ។

សេចក្តីសន្និដ្ឋាន

យោងតាមការត្រួតពិនិត្យរបស់យើងខ្ញុំ មិនមានបញ្ហាណាមួយដែលធ្វើអោយយើងខ្ញុំជឿជាក់ថា ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញរបស់ រ.ទ.ស.ភ ដែលបានភ្ជាប់មកជាមួយនេះ មិនបានរៀបចំឡើងត្រឹមត្រូវ គ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ អនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជាលេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល នោះទេ។


ប៊ី ឌី អូ (ខេមបូឌា) លីមីតធីត

ថ្ងៃសុក្រ ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
រាជធានីភ្នំពេញថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៥ ពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤ ពាន់រៀល
ទ្រព្យសកម្ម			
ទ្រព្យសកម្មរយៈពេលវែង			
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	៣.១៦២.៩៨៦.៣៩៣	២.៩៣៩.៦៦៤.៤២៦
ទ្រព្យអរូបី		៨.២៨៧.៣៣៦	៩.០៨០.៥០៧
		<u>៣.១៧១.២៧៣.៧២៩</u>	<u>២.៩៤៨.៧៤៤.៩៣៣</u>
ទ្រព្យសកម្មរយៈពេលខ្លី			
សន្និធិ		១២៧.០១៩.៧៥៥	១៤៤.២៣៥.៧៧០
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		១៧.៩៤១.៥៧០	២៧.៥៣៧.៩២៧
កិច្ចសន្យាទ្រព្យសកម្ម	១១	៣៥.៦៦៥.៦៥៩	៣៧.៥៨៦.១៩០
ឥណទានផ្តល់ឱ្យបុគ្គលិក		៣.៤២៥.៧១៦	៣.៨៩៤.៥៨៩
ការវិនិយោគរយៈពេលខ្លី	៥	៦៦.៦៦១.៨២៧	៩៤.៩៦១.៣៦០
ទ្រព្យសកម្មពន្ធដារ		-	៣.៧៩៧.៨៤៦
សមតុល្យសាច់ប្រាក់ និងធនាគារ		<u>២៤.១៧៥.០៤៧</u>	<u>១៨.៤០៦.៦៦៦</u>
		<u>២៧៤.៨៨៩.៥៧៤</u>	<u>៣៣០.៤២០.៣៤៨</u>
ទ្រព្យសកម្មសរុប		<u>៣.៤៤៦.១៦៣.៣០៣</u>	<u>៣.២៧៩.១៦៥.២៨១</u>
មូលធន និងបំណុល			
មូលធន			
ដើមទុន	៦	៦៣៦.៦០១.៩៨៤	៦២០.៧៥៩.១០៧
ទុនបម្រុង	៧	៧៣៩.៧៤៧.៤១៥	៧១៣.២៣៦.១៥៧
ចំណេញរក្សាទុក		<u>៩៤.៩៨០.១២២</u>	<u>៣១.០៧៧.៣៤៩</u>
មូលធនសរុប		<u>១.៤៧១.៣២៩.៥២១</u>	<u>១.៣៦៥.០៧២.៦១៣</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញ
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (ត)

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៥ ពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤ ពាន់រៀល
បំណុល			
បំណុលរយៈពេលវែង			
ប្រាក់កម្ចី	៨	១.៥២៣.៦២០.៤៨៨	៤៤៣.៧២៧.០៩៩
ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	៩	៧២.៧៣៨.២៤០	៧២.៦២៥.៩៦១
បំណុលពន្ធពន្យារ		១១៤.៥៤៨.៣៧១	១០៥.១៤៦.៨៦១
គណនីត្រូវបង់ផ្សេងៗ	១០	៩៦.៥៨៨.៩៤៩	៨៨.៩៥០.៥៦៦
		<u>១.៨០៧.៤៩៦.០៤៨</u>	<u>៧១០.៤៥០.៤៨៧</u>
បំណុលរយៈពេលខ្លី			
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ	១០	១០៧.២៦៨.១៥១	២១៣.២២៤.២២៥
ប្រាក់កម្ចី	៨	៥៧.៥៨៩.៤៩៥	៩៨៦.៨៩២.២៨៣
កិច្ចសន្យាបំណុល	១១	៣៤.៦៩១	៣.៥២៥.៦៧៣
បំណុលពន្ធចារន្ត		២.៤៤៥.៣៩៧	-
		<u>១៦៧.៣៣៧.៧៣៤</u>	<u>១.២០៣.៦៤២.១៨១</u>
បំណុលសរុប		<u>១.៩៧៤.៨៣៣.៧៨២</u>	<u>១.៩១៤.០៩២.៦៦៨</u>
មូលធន និងបំណុលសរុប		<u>៣.៤៤៦.១៦៣.៣០៣</u>	<u>៣.២៧៩.១៦៥.២៨១</u>

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញ ត្រូវបានរៀបចំឡើងដោយយោងតាមរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងកំណត់សម្គាល់ពន្យល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបន្ថែម
សម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់សម្គាល់	មិនបានធ្វើសវនកម្ម		មិនបានធ្វើសវនកម្ម	
		សម្រាប់រយៈពេលបញ្ចប់បីខែ		សម្រាប់រយៈពេលបញ្ចប់បីខែ	
		៣១ ធ្នូ ២០២៥ ^(១) ពាន់រៀល	៣១ ធ្នូ ២០២៤ ^(២) ពាន់រៀល	៣១ ធ្នូ ២០២៥ ^(១) ពាន់រៀល	៣១ ធ្នូ ២០២៤ ^(២) ពាន់រៀល
ចំណូល៖					
ចំណូលពីការលក់	១៣	៧៩.៦៨៥.៣៨០	៥២.៨១៥.៣៨៨	៣១៦.៧១៥.២៥៨	៣១៧.៧៧៨.៩៩៦
តម្រៃពីការសាងសង់		៥.៩១៤.២៦៥	៤.៣២៨.៩៩៨	១៦.១៦១.៣៩៧	១១.៣៩២.១១២
ចំណេញពីការបកប្រែរូបិយប័ណ្ណបរទេស - សុទ្ធ		២៥៨.៦៩៨	-	១.៨៧៤.៥២៨	-
ចំណូលផ្សេងៗ		២៤.៧២២.២៣៨	៣.៩១៧.៧៨០	៣៨.៥២៥.៧៤៥	១៨.៥២៦.៦៧០
		<u>១១០.៥៨០.៥៨១</u>	<u>៦១.០៦២.១៦៦</u>	<u>៣៧៣.២៧៦.៩២៨</u>	<u>៣៤៧.៦៩៧.៧៧៨</u>
ចំណាយ៖					
ចំណាយរំលស់ទ្រព្យសកម្មរូបី និងទ្រព្យអរូបី		(១៥.៨២៣.៤៦៨)	(១៥.០៨៨.០៦៦)	(៦២.៩៨០.២៨៧)	(៥៩.៥១៥.៩១៤)
ចំណាយផ្លូវភ្លើង		(៩.៤៧៤.៤៨៤)	(១០.២០៤.៧០៦)	(៣៩.០៩៨.៨១៣)	(៤៨.៦៥៣.០៦៣)
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធផ្សេងៗ		(២២.៨៤៥.១៩១)	(២១.៦៥០.១៧៥)	(៨៣.៧៨៥.១៨៧)	(៨៥.៥៥២.៥១០)
ចំណាយវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត		(៥.១១៨.៤៨៣)	(៤.៧០២.៧០៩)	(១៧.៥១០.៦៥៤)	(១៨.៩៧៦.៥៩០)
ចំណាយវត្ថុធាតុដើមសម្រាប់កង្វាប់បណ្តាញទៅតាមគេហដ្ឋាន		(៣.២៥២.៥៦៦)	(១.៧៥៤.៩៤២)	(៩.២៤០.៨១៣)	(៦.២៩៣.២៧៧)
ចំណាយជួសជុល និងថែទាំ		(៣.៣៨០.៨៦៩)	(៤.០១០.៥០៩)	(១១.៧១៩.៣៨៧)	(១៤.៦៦៦.៧៣២)
ចំណាយសេវាសាងសង់		(២.៣៨៨.៨៥៤)	(៣.៤៣៨.១៨៩)	(៨.៧៧៩.៤០៩)	(៨.៩៦១.៥៩៦)
ការប្រែក្រលប់នៃការថយចុះតម្លៃលើឥណទានផ្តល់ឱ្យបុគ្គលិក		-	-	-	២៦០.៨៧៤
ចំណាយប្រតិបត្តិការផ្សេងៗ		(៣.១២៧.២៤៨)	(៣.២២២.៨១៩)	(៩.៤៥០.៥៣០)	(១៤.១៣៦.៣៩៩)
ខាតពីការបកប្រែរូបិយប័ណ្ណបរទេស - សុទ្ធ		-	(២.០៨៣.៤៦១)	-	(២.១៩៦.១២១)
		<u>(៦៥.៤១១.១៦៣)</u>	<u>(៦៦.១៥១.៥៧៦)</u>	<u>(២៤២.៥៦៥.០៨០)</u>	<u>(២៥៨.៦៩១.៣២៨)</u>
ចំណេញប្រតិបត្តិការ		៤៥.១៦៩.៤១៨	(៥.០៨៩.៤១០)	១៣០.៧១១.៨៤៨	៨៩.០០៦.៤៥០
ចំណូលហិរញ្ញវត្ថុ	១៤	២.២៩០.១៨៣	១៨.៨០៥.៩៣៦	១៥.២៣១.៩០២	៥៧.១៦៩.៣៨៧
ចំណាយហិរញ្ញវត្ថុ	១៤	(៥.៩៣១.១១៦)	(៤.៥៣២.៤៨៨)	(២៧.០៧៩.១១៩)	(៣៩.០០១.៤៧៦)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ		៤១.៥២៨.៤៨៥	៩.១៨៨.០៣៤	១១៨.៨៦៤.៦៣១	១០៧.១៧៤.៣៦១
ចំណាយពន្ធ	១៥	(៨.៣១៨.៧២៣)	(២១០.៣៥៤)	(២៣.៨៨៤.៥០៩)	(២២.១៣១.៤៨៨)
ចំណេញក្នុងការិយបរិច្ឆេទ		៣៣.២០៩.៧៦២	៨.៩៧៧.៦៨០	៩៤.៩៨០.១២២	៨៥.០៤២.៩១៣
ចំណូលពេញលេញផ្សេងៗសរុបបន្ទាប់ពីគិតពន្ធព		-	-	-	-
ចំណូលពេញលេញសរុបក្នុងការិយបរិច្ឆេទ		<u>៣៣.២០៩.៧៦២</u>	<u>៨.៩៧៧.៦៨០</u>	<u>៩៤.៩៨០.១២២</u>	<u>៨៥.០៤២.៩១៣</u>
ចំណេញក្នុងមួយភាគហ៊ុនដែលជាភស្តុតាងរបស់ភាគហ៊ុនិក៖					
ក្នុងមួយភាគហ៊ុនគោល (រៀល)	១៦	៣៨១,៨៤	១០៣,១៨	១.០៩២,០៦	៩៧៧,៨១
ក្នុងមួយភាគហ៊ុនថយចុះ (រៀល)	១៦	៣៨១,៨៤	១០៣,១៨	១.០៩២,០៦	៩៧៧,៨១

កំណត់សម្គាល់៖

(១) របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបង្រួញ គួរតែមានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មចូលប្រាប់ការិយាល័យចូលបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ក្រោមទំព័រណែនាំសម្គាល់បន្ថែមដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

(២) គួរលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទបានត្រួតពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្មទេ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍បម្រែបម្រួលមូលធនបង្រួញ
សម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	ដើមទុន ពាន់រៀល	ទុនបម្រុង ពាន់រៀល	ចំណេញរក្សាទុក ពាន់រៀល	សរុប ពាន់រៀល
មិនបានធ្វើសវនកម្ម					
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥		៦២០.៧៥៩.១០៧	៧១៣.២៣៦.១៥៧	៣១.០៧៧.៣៤៩	១.៣៦៤.០៧២.៦១៣
ចំណេញក្នុងការិយបរិច្ឆេទ តំណាងឱ្យចំណូល ពេញលេញសរុប		-	-	៩៤.៩៨០.១២២	៩៤.៩៨០.១២២
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន					
ការរួមចំណែកដើមទុន	៦	១៥.៨៤២.៨៧៧	-	-	១៥.៨៤២.៨៧៧
ការផ្ទេរទៅទុនបម្រុង	៧	-	២៦.៥១១.២៥៨	(២៦.៥១១.២៥៨)	-
ភាគលាភ	១២	-	-	(៤.៥៦៦.០៩១)	(៤.៥៦៦.០៩១)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន		១៥.៨៤២.៨៧៧	២៦.៥១១.២៥៨	(៣១.០៧៧.៣៤៩)	១១.២៧៦.៧៨៦
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ^(១)		៦៣៦.៦០១.៩៨៤	៧៣៩.៧៤៧.៤១៥	៩៤.៩៨០.១២២	១.៤៧១.៣២៩.៥២១
មិនបានធ្វើសវនកម្ម					
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤		៦២០.៧៥៩.១០៧	៥៩១.១៩២.៦៦៦	៧២.៦៤៤.០១៨	១.២៨៤.៥៩៥.៧៩១
ចំណេញក្នុងការិយបរិច្ឆេទ តំណាងឱ្យចំណូល ពេញលេញសរុប		-	-	៨៥.០៤២.៩១៣	៨៥.០៤២.៩១៣
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន					
ការផ្ទេរទៅទុនបម្រុង	៧	-	១២២.០៤៣.៤៩១	(១២២.០៤៣.៤៩១)	-
ភាគលាភ		-	-	(៤.៥៦៦.០៩១)	(៤.៥៦៦.០៩១)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន		-	១២២.០៤៣.៤៩១	(១២៦.៦០៩.៥៨២)	(៤.៥៦៦.០៩១)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ^(២)		៦២០.៧៥៩.១០៧	៧១៣.២៣៦.១៥៧	៣១.០៧៧.៣៤៩	១.៣៦៤.០៧២.៦១៣

កំណត់សម្គាល់៖

- (១) របាយការណ៍បម្រែបម្រួលមូលធនបង្រួញ ត្រូវបានរៀបចំឡើងវិញដោយយោងទៅលើការបញ្ជាក់ដែលបានធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងកំណត់សម្គាល់ពន្យល់ ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។
- (២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទបានត្រួតពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្មទេ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់បន្តបន្ទាប់
សម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលដប់ពីរខែ	
		៣១ ធ្នូ ២០២៥ ^(១) ពាន់រៀល	៣១ ធ្នូ ២០២៤ ^(២) ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
ចំណេញមុនបង់ពន្ធ		១១៨.៨៦៤.៦៣១	១០៧.១៧៤.៣៦១
និយ័តកម្ម៖			
វិលសំទ្រព្យអរូបី		១.២០៥.៣៨២	១.១៥៧.១៥៥
វិលសំជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	៩	(២.០០៩.៦៨០)	(២.០០៩.៩០៨)
វិលសំទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	៦១.៧៧៤.៩០៥	៥៨.១០៧.៨៧៣
ចំណូលហិរញ្ញវត្ថុ	១៤	(១៥.២៣១.៩០២)	(៥៧.១៦៩.៣៨៧)
ចំណាយហិរញ្ញវត្ថុ	១៤	២៧.០៧៩.១១៩	៣៩.០០១.៤៧៦
ការលុបចេញពីបញ្ជីនៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	៩៥២.៥៩៧	៣៦៥.៩០៧
ការលុបចេញពីបញ្ជីនៃទ្រព្យសកម្មអរូបី		-	២៥០.៨៨៦
ការប្រែក្រលប់នៃការថយចុះតម្លៃលើឥណទានផ្តល់ ឱ្យបុគ្គលិក		-	(២៦០.៨៧៤)
ចំណូលប្រតិបត្តិការមុនបម្រែបម្រួលដើមទុនបង្វិល		១៩២.៦៣៥.០៥២	១៤៦.៦១៧.៤៨៩
បម្រែបម្រួលដើមទុនបង្វិល៖			
សន្និធិ		១៧.២១៦.០១៥	១៣០.០២៣.៤៥២
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		៩.៤៣៣.៩៦៧	(១៨.៥៥៦.៩៩៥)
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ		៥.៥៥៣.០៣៨	(១៤.៧៤៦.៨៣៣)
កិច្ចសន្យាទ្រព្យសកម្ម		១.៩២០.៥៣១	១.០៤២.២៨៧
កិច្ចសន្យាបំណុល		(៣.៤៩០.៩៨២)	(៧២៨.៤៦៥)
សាច់ប្រាក់បានមកពីប្រតិបត្តិការ		២២៣.២៦៧.៦២១	២៤៣.៦៥០.៩៣៥
ពន្ធលើប្រាក់ចំណូលបានបង់		(៨.២៣៩.៧៥៦)	(១៩.០៨៧.៦៣២)
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពប្រតិបត្តិការ		២១៥.០២៧.៨៦៥	២២៤.៥៦៣.៣០៣

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់បន្ត
សម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (ត)

		មិនបានធ្វើសវនកម្ម	
	កំណត់	សម្រាប់រយៈពេលដប់ពីរខែ	
	សម្គាល់	៣១ ធ្នូ ២០២៥ ^(១)	៣១ ធ្នូ ២០២៤ ^(២)
		ពាន់រៀល	ពាន់រៀល
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពវិនិយោគ			
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងវិញ្ញា	៤	(៣៧១.៧៤៤.៤០៦)	(៣៨៩.៨៩៦.៨៥៤)
ការទិញទ្រព្យអរូបី		(៤១២.២១១)	(២៥.៤៧៤)
ការប្រាក់បានទទួល		៤.៤៧៣.៣៧៩	៨.០២៥.៩៧៧
ការដកប្រាក់នៃការវិនិយោគរយៈពេលខ្លី		២៨.២៩៩.៥៣៣	៣២.៣៥៤.៦៤៣
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(៣៣៩.៣៨៣.៧០៥)	(៣៨៩.៥៤១.៧០៨)
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន			
ភាគលាភបានបង់	១២	(៤.៥៦៦.០៩១)	(៤.៥៦៦.០៩១)
សាច់ប្រាក់បានមកពីប្រាក់កម្ចី		១៨៩.០៩០.៧៣១	១៥៥.៩១១.៥៩៨
ការប្រាក់បានបង់		(២០.៨៥១.៦៤១)	(១៩.២៣២.៥៦៣)
ការបង់សងប្រាក់កម្ចី		(៣៦.១៣៩.៦១០)	(២០.០៨៥.៣៣៧)
ប្រាក់ទទួលបានពីជំនួយរដ្ឋាភិបាល		២.១២១.៩៥៩	៤៧៣.១២៣
ប្រាក់ទទួលបានពីការទូទាត់ឥណទានផ្តល់ឱ្យបុគ្គលិក		៤៦៨.៨៧៣	៤.៣២២.៩៣៦
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពហិរញ្ញប្បទាន		១៣០.១២៤.២២១	១១៦.៨២៣.៦៦៦
កំណើន/(កំហុយ)សាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		៥.៧៦៨.៣៨១	(៨.១៥៤.៧៣៩)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមការិយបរិច្ឆេទ		១៨.៤០៦.៦៦៦	២៣.០៨៨.៥៧០
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ		២៤.១៧៥.០៤៧	១៤.៩៣៣.៨៣១

កំណត់សម្គាល់៖

- (១) របាយការណ៍លំហូរសាច់ប្រាក់បន្ត ត្រូវបានរៀបចំឡើងវិញដោយយោងទៅតាមការណែនាំរបស់អង្គការសហប្រតិបត្តិការសហប្រជាជាតិសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងកំណត់សម្គាល់ពន្យល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។
- (២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទបានត្រួតពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្មទេ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

១. ព័ត៌មានអំពីរ.ទ.ស.ភ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា (‘‘រ.ទ.ស.ភ’’) ស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (‘‘ក.ខ.វ.ប.ន’’) និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (‘‘ក.ស.ហ.វ.’’) ហើយមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ។ រ.ទ.ស.ភ ត្រូវបានទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មជាសហគ្រាសសាធារណៈដែលមានលក្ខណៈ សេដ្ឋកិច្ច និងមានលេខចុះបញ្ជី Co.០៨៣៩ Et/២០១២ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២។

ការិយាល័យដែលបានចុះបញ្ជីរបស់ រ.ទ.ស.ភ គឺនៅអគារលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញនេះ ត្រូវបានបង្ហាញជាប្រាក់រៀលដែលជាប្រភេទរូបិយប័ណ្ណមុខងារដែល រ.ទ.ស.ភ កំពុងប្រើប្រាស់ផងដែរ។

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ ត្រូវបានអនុម័តឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាល នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។

២. សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ រ.ទ.ស.ភ គឺការផលិត និងការចែកចាយទឹកស្អាតសម្រាប់ការប្រើប្រាស់ទូទៅរបស់ សាធារណជននៅរាជធានីភ្នំពេញ និងតំបន់ក្បែរដែលរួមមានក្រុងតាខ្មៅ ខេត្តត្បូងឃ្មុំ និងទំនប់ម្លូចក្នុងខេត្តកំពត ព្រមទាំងផ្តល់សេវាផ្សេងៗ។ កម្មវត្ថុអាជីវកម្មរបស់ រ.ទ.ស.ភ គឺ៖

- វិនិយោគ កសាង ពង្រីក ដំណើរការជួសជុល និងថែទាំមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយ ទឹកស្អាត
- គ្រប់គ្រងបរិក្ខារដើម្បីបង្កើនផលិតកម្ម និងសេវាកម្ម និងធានាគុណភាពទឹកស្អាត ឆ្លើយតបទៅនឹងតម្រូវ ការប្រើប្រាស់
- ដំណើរការអាជីវកម្ម សេវាកម្ម និងភារកិច្ចពាក់ព័ន្ធផ្សេងៗទៀតដែលទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត ស្របតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
- ធ្វើសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យា ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុងស្រុក និង ក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍន៍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និង
- ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ ដោយផ្សារភ្ជាប់ជាមួយផល ប្រយោជន៍សាធារណៈ។

៣. មូលដ្ឋាននៃការរៀបចំ

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេល មិនត្រូវបានធ្វើសវនកម្ម និងត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារ គណនេយ្យអន្តរជាតិកម្ពុជា លេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។ ព័ត៌មានហិរញ្ញវត្ថុចន្លោះពេល នេះគួរតែត្រូវបានអានផ្តុំជាមួយនឹង របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងកំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយ។

៣. មូលដ្ឋាននៃការរៀបចំ (ត)

កំណត់សម្គាល់ពន្យល់ ផ្តល់ការពន្យល់ពីព្រឹត្តិការណ៍ និងប្រតិបត្តិការសំខាន់ៗសម្រាប់ការស្វែងយល់ពីបម្រែបម្រួលនៃស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលអាជីវកម្មរបស់ រ.ទ.ស.ភ ចាប់ពីចុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

គោលនយោបាយគណនេយ្យ និងវិធីសាស្ត្រនៃការគណនាដែលបានអនុវត្ត គឺសមស្របទៅនឹងគោលការណ៍ និងវិធីសាស្ត្រដែលបានអនុវត្ត នៅក្នុងការធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ លើកលែងតែការអនុវត្តនៃវិសោធនកម្ម ដូចខាងក្រោម៖

ថ្ងៃចូលជាធរមាន

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ

១ មករា ២០២៥

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ បានកែប្រែទៅជា៖

- បញ្ជាក់នៅពេលដែលរូបិយប័ណ្ណអាចប្តូរទៅជារូបិយប័ណ្ណផ្សេងទៀត ហើយនៅពេលដែលវាមិនមែនរូបិយប័ណ្ណអាចផ្លាស់ប្តូរបាននៅពេលដែលអង្គភាពមួយអាចផ្លាស់ប្តូររូបិយប័ណ្ណនោះ ទៅជារូបិយប័ណ្ណផ្សេងទៀតតាមរយៈទីផ្សារ ឬយន្តការផ្លាស់ប្តូរ ដែលបង្កើតសិទ្ធិ និងកាតព្វកិច្ចដែលអាចអនុវត្តបាន ដោយគ្មានការពន្យារពេលហួសហេតុនៅកាលបរិច្ឆេទវាស់វែង និងសម្រាប់គោលបំណងជាក់លាក់ រូបិយប័ណ្ណគឺមិនអាច ប្តូរទៅជារូបិយប័ណ្ណផ្សេងទៀត ប្រសិនបើអង្គភាពណាមួយអាចទទួលបានត្រឹមតែចំនួនមិនសំខាន់រូបិយប័ណ្ណផ្សេងទៀត
- បញ្ជាក់អំពីរបៀប ដែលអង្គភាពកំណត់អត្រាប្តូរប្រាក់ដែលត្រូវអនុវត្តនៅពេលដែលរូបិយប័ណ្ណមិនអាចផ្លាស់ប្តូរបាន។ នៅពេលដែលរូបិយប័ណ្ណមិនអាចផ្លាស់ប្តូរបាននៅកាលបរិច្ឆេទវាស់វែងអង្គភាពមួយបានប្រមាណអត្រាប្តូរប្រាក់កន្លែងជាអត្រាដែលនឹងអនុវត្តចំពោះប្រតិបត្តិការ ដែលមានសណ្តាប់ធ្នាប់រវាងអ្នកចូលរួមទីផ្សារនៅកាលបរិច្ឆេទវាស់វែង ហើយដែលនឹងឆ្លុះបញ្ចាំងយ៉ាងស្មោះត្រង់ស្ថានភាពសេដ្ឋកិច្ចដែលកំពុងរីកចម្រើន និង
- ទាមទារឱ្យមានការលាតត្រដាងព័ត៌មានបន្ថែមនៅពេលដែលរូបិយប័ណ្ណមិនអាចប្តូរបាន។ ពេលណាដែលរូបិយប័ណ្ណមិនអាចផ្លាស់ប្តូរបាន អង្គភាពត្រូវលាតត្រដាងព័ត៌មានដែលអាចឱ្យអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុដើម្បីវាយតម្លៃថា ការខ្វះខាតនៃការផ្លាស់ប្តូររូបិយវត្ថុប៉ះពាល់ដល់យ៉ាងណាពីនឹងមានផលប៉ះពាល់លទ្ធផលហិរញ្ញវត្ថុ ស្ថានភាពហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់។

វិសោធនកម្មនេះមិនមានផលប៉ះពាល់ទៅលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញនៃ រ.ទ.ស.ក ទេ។

៣. មូលដ្ឋាននៃការរៀបចំ (ត)

ខាងក្រោមនេះ គឺជាវិសោធនកម្ម និងស្តង់ដាគណនេយ្យ ដែលបានចេញផ្សាយរួច ប៉ុន្តែ រ.ទ.ស.ភ ពុំទាន់បានអនុវត្តមុន៖

	ថ្ងៃចូលជាធរមាន
វិសោធនកម្មលើ ស.រ.ហ.អ.ក ៧ និង ស.រ.ហ.អ.ក ៩ ចំណាត់ថ្នាក់ និងការវាស់វែង ឧបករណ៍ហិរញ្ញវត្ថុ	១ មករា ២០២៦
ការកែលម្អប្រចាំឆ្នាំលើស្តង់ដាគណនេយ្យ ស.រ.ហ.អ.ក - ភាគ១១	១ មករា ២០២៦
វិសោធនកម្មលើ ស.រ.ហ.អ.ក ៩ និង ស.រ.ហ.អ.ក ៧ កិច្ចសន្យាដែលយោងទៅលើថាមពល អគ្គិសនីដែលរឹងផ្អែកលើធម្មជាតិ	១ មករា ២០២៦
ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ	១ មករា ២០២៧
ស.រ.ហ.អ.ក ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដោយគ្មានការទទួលខុសត្រូវសាធារណៈ៖ ការ លាតត្រដាង	១ មករា ២០២៧
វិសោធនកម្មលើ ស.រ.ហ.អ.ក ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដោយគ្មានការទទួលខុសត្រូវ សាធារណៈ៖ ការលាតត្រដាង	១ មករា ២០២៧
វិសោធនកម្មលើ ស.គ.អ.ក ២១ ការបកប្រែទៅជាប្រភេទប័ណ្ណបង្ហាញអតិផរណាខ្ពស់	១ មករា ២០២៧
វិសោធនកម្មលើ ស.រ.ហ.អ.ក ១០ និង ស.គ.អ.ក ២៨ ការលក់ ឬការចែកចាយនៃទ្រព្យ សកម្មរវាងវិនិយោគិន និងញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន	៣ ឧសភា ២០២៧

រ.ទ.ស.ភ កំពុងស្ថិតក្នុងដំណើរការធ្វើការវាយតម្លៃលើផលប៉ះពាល់ចម្បងពីការអនុវត្តវិសោធនកម្ម និងស្តង់ដាគណនេយ្យទាំងនេះ ដូច្នេះហើយក្រុមប្រឹក្សាភិបាលមិនទាន់មានជំហរក្នុងការសន្និដ្ឋានអំពីផលប៉ះពាល់ចម្បងលើលទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ។

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តវិសោធនកម្ម និងស្តង់ដាគណនេយ្យ មានដូចខាងក្រោម៖

វិសោធនកម្មលើ ស.រ.ហ.អ.ក ៧ និង ស.រ.ហ.អ.ក ៩ ចំណាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ

វិសោធនកម្មបញ្ជាក់ពី៖

- តម្រូវការទាក់ទងនឹងកាលបរិច្ឆេទនៃការទទួលស្គាល់ និងការមិនទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដោយមានករណីលើកលែងសម្រាប់ការមិនទទួលស្គាល់បំណុលហិរញ្ញវត្ថុដែលបានទូទាត់តាមរយៈការផ្ទេរអេឡិចត្រូនិក
- តម្រូវការសម្រាប់ការវាយតម្លៃលក្ខណៈលំហូរសាច់ប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ដោយមានការណែនាំបន្ថែមលើការវាយតម្លៃនៃលក្ខណៈជាប់ពាក់ព័ន្ធ និង
- លក្ខណៈនៃប្រាក់កម្ចីដែលមិនមានជំនួយ និងឧបករណ៍ភ្ជាប់តាមកិច្ចសន្យា។

វិសោធនកម្មនេះក៏ណែនាំអំពីតម្រូវការការលាតត្រដាងព័ត៌មានបន្ថែម សម្រាប់ឧបករណ៍មូលធនដែលត្រូវបានចាត់ថ្នាក់ជា FVOCI និងសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានលក្ខណៈពាក់ព័ន្ធ។

៣. មូលដ្ឋាននៃការរៀបចំ (ត)

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តវិសោធនកម្ម និងស្តង់ដាគណនេយ្យមានដូចខាងក្រោម៖ (ត)

ការកែលម្អប្រព័ន្ធលើស្តង់ដាគណនេយ្យ ស.រ.ហ.អ.ក - ភាគ១១

ការកែលម្អប្រព័ន្ធលើស្តង់ដាគណនេយ្យលើស្តង់ដាដូចខាងក្រោម៖

- គណនេយ្យទប់ស្កាត់ហានិភ័យដោយការអនុវត្តលើកដំបូង (វិសោធនកម្មលើ ស.រ.ហ.អ.ក ១ ការអនុវត្តលើកដំបូងរបស់ស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ)
- ការលាតត្រដាងពីភាពខុសគ្នាពន្យាររវាងតម្លៃសមស្រប និងតម្លៃប្រតិបត្តិការ (វិសោធនកម្មលើការណែនាំសម្រាប់ការអនុវត្ត ស.រ.ហ.អ.ក ៧)
- ចំណេញ ឬខាតលើការឈប់ទទួលស្គាល់ (វិសោធនកម្មលើ ស.រ.ហ.អ.ក ៧)
- ការណែនាំ និងការលាតត្រដាងព័ត៌មានហានិភ័យឥណទាន (វិសោធនកម្មលើការណែនាំសម្រាប់ការអនុវត្ត ស.រ.ហ.អ.ក ៧)
- ការឈប់ទទួលស្គាល់នៃបំណុលភតិសន្យា (វិសោធនកម្មលើ ស.រ.ហ.អ.ក ៩)
- តម្លៃប្រតិបត្តិការ (វិសោធនកម្មលើ ស.រ.ហ.អ.ក ៩)
- ការកំណត់ “ភ្នាក់ងារពិត” (វិសោធនកម្មលើ ស.រ.ហ.អ.ក ១០) និង
- វិធីសាស្ត្រថ្លៃដើម (វិសោធនកម្មលើ ស.គ.អ.ក ៧)។

វិសោធនកម្មលើ ស.រ.ហ.អ.ក ៩ និង ស.រ.ហ.អ.ក ៧ កិច្ចសន្យាដែលយោងទៅលើថាមពលអគ្គិសនីដែលពឹងផ្អែកលើធម្មជាតិ

វិសោធនកម្មរួមមាន៖

- ការបញ្ជាក់អំពីការអនុវត្តតម្រូវការ “ការប្រើប្រាស់ដោយខ្លួនឯង”
 - ការអនុញ្ញាតឱ្យមានគណនេយ្យទប់ស្កាត់ហានិភ័យ ប្រសិនបើកិច្ចសន្យាទាំងនេះត្រូវបានប្រើជាឧបករណ៍ទប់ស្កាត់ហានិភ័យ និង
 - ការបន្ថែមតម្រូវការការលាតត្រដាងថ្មី ដើម្បីឱ្យវិនិយោគិនយល់អំពីឥទ្ធិពលនៃកិច្ចសន្យាទាំងនេះទៅលើលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ របស់ក្រុមហ៊ុន។
- ការបន្ថែមតម្រូវការការលាតត្រដាងថ្មី ដើម្បីឱ្យវិនិយោគិនយល់អំពីឥទ្ធិពលនៃកិច្ចសន្យាទាំងនេះលើលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន

ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ

ស.រ.ហ.អ.ក ១៨ នឹងត្រូវជំនួស ស.គ.អ.ក ១ ការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ ដែលជាប្រភពចម្បងក្នុងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុស្របតាមតម្រូវការរបស់ស្តង់ដាគណនេយ្យអន្តរជាតិ។

ខាងក្រោមនេះ គឺជាសេចក្តីបង្រៀននៃការផ្លាស់ប្តូរដ៏សំខាន់បំផុតដែលណែនាំដោយ ស.រ.ហ.អ.ក ១៨៖

- តម្រូវការតាមប្រភេទ និងសរុបរងនៅក្នុងរបាយការណ៍ប្រាក់ចំណេញ ឬខាត៖ ធាតុនៃចំណូល និងចំណាយនឹងត្រូវបានចាត់ទុកជាប្រតិបត្តិការ ហិរញ្ញប្បទាន វិនិយោគ ពន្ធលើប្រាក់ចំណូល ឬ ប្រភេទប្រតិបត្តិការមិនបន្ត។ ការចាត់ថ្នាក់នេះនឹងអាស្រ័យលើការរួមបញ្ចូលគ្នានៃការវាយតម្លៃនៃសកម្មភាពអាជីវកម្មចម្បងរបស់អង្គភាព និងជម្រើសគោលនយោបាយគណនេយ្យមួយជាក់លាក់
- តម្រូវការសរុបរងរបាយការណ៍ប្រាក់ចំណេញ ឬខាត៖ ផ្អែកលើការអនុវត្តរបស់អង្គភាពនៃតម្រូវការចាត់ថ្នាក់ដូចបានរៀបរាប់ក្នុងលេខ ១ ហើយសរុបរងជាក់លាក់តម្រូវឱ្យបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដូចជាចំណេញប្រតិបត្តិការ។ ចំណេញប្រតិបត្តិការសរុបរងឥឡូវនេះត្រូវបានកំណត់នៅក្នុង ស.រ.ហ.អ.ក ១៨។

៣. មូលដ្ឋាននៃការរៀបចំ (ត)

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តវិសោធនកម្ម និងស្តង់ដាគណនេយ្យ មានដូចខាងក្រោម៖ (ត)

ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ (ត)

ខាងក្រោមនេះ គឺជាសេចក្តីបង្ហាញនៃការផ្លាស់ប្តូរដ៏សំខាន់បំផុតដែលណែនាំដោយ ស.រ.ហ.អ.ក ១៨៖ (ត)

- ការដាក់ស្លាក ការប្រមូលផ្តុំ និងការបំបែកការប្រមូលផ្តុំ៖ តម្រូវការពង្រីកសម្រាប់ការដាក់ស្លាក ការប្រមូលផ្តុំ និងការបំបែកការប្រមូលផ្តុំនៃព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- ការផ្លាស់ប្តូរវិសាលភាពតូចចង្អៀតចំពោះរបាយការណ៍លំហូរសាច់ប្រាក់៖ តម្រូវការកែសម្រួល របាយការណ៍លំហូរសាច់ប្រាក់នឹងត្រូវបានបង្ហាញ រួមទាំងចំណាត់ថ្នាក់នៃលំហូរសាច់ប្រាក់របស់ការប្រាក់ និងភាគលាភ
- វិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រង៖ តម្រូវការសម្រាប់អង្គភាពជាក់លាក់ ដើម្បីរួមបញ្ចូល “វិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រង” (ឧទាហរណ៍៖ វិធានការអនុវត្តជំនួស “វិធានការមិនមែន GAAP” ក្នុងកំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ ជាមួយនឹងការបន្ស៊ីទៅនឹងសរុបរង អនុលោមតាម ស.រ.ហ.អ.ក ដែលនៅជិតបំផុត។ ឧទាហរណ៍ “ការកែតម្រូវនៃចំណេញ ឬខាត” បន្ស៊ីទៅនឹងប្រាក់ចំណេញ ឬខាត។

ស.រ.ហ.អ.ក ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្មានការទទួលខុសត្រូវសាធារណៈ៖ ការលាតត្រដាង

ស.រ.ហ.អ.ក ១៩ អនុញ្ញាតឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានសិទ្ធិអនុវត្ត ស្តង់ដាគណនេយ្យ ស.រ.ហ.អ.ក ជាមួយនឹងការកាត់បន្ថយការលាតត្រដាង ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធអាចជ្រើសរើសដើម្បីអនុវត្ត ស.រ.ហ.អ.ក ១៩ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ របាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែក ឬរបាយការណ៍ហិរញ្ញវត្ថុតែមួយដែលបានផ្តល់ឱ្យនៅកាលបរិច្ឆេទរាយការណ៍៖

- វាមិនមានទំនួលខុសត្រូវសាធារណៈទេ និង
- ក្រុមហ៊ុនមេរបស់ខ្លួនរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ដែលមានសម្រាប់ការប្រើប្រាស់ជាសាធារណៈក្រោមស្តង់ដាគណនេយ្យ ស.រ.ហ.អ.ក ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលអនុវត្ត ស.រ.ហ.អ.ក ១៩ តម្រូវឱ្យបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍ច្បាស់លាស់ និងមិនបានរក្សាទុករបស់ខ្លួនអំពីការអនុលោមតាមស្តង់ដាគណនេយ្យ ស.រ.ហ.អ.ក ដែលស.រ.ហ.អ.ក ១៩ ត្រូវបានអនុម័ត។

វិសោធនកម្មលើ ស.រ.ហ.អ.ក ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដោយគ្មានការទទួលខុសត្រូវសាធារណៈ៖ ការលាតត្រដាង

វិសោធនកម្មលើ ស.រ.ហ.អ.ក ១៩ ថ្មីនេះបានចេញផ្សាយក្នុងគោលបំណងជួយដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធដោយការកាត់បន្ថយតម្រូវការនៃការលាតត្រដាងតាមស្តង់ដា និងវិសោធនកម្មដែលបានចេញផ្សាយចន្លោះពីខែកុម្ភៈ ឆ្នាំ២០២១ ដល់ខែឧសភា ឆ្នាំ២០២៤ ដូចខាងក្រោម៖

- ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ
- វិសោធនកម្មលើ ស.គ.អ.ក ៧ និង ស.រ.ហ.អ.ក ៧ ការរៀបចំហិរញ្ញវត្ថុរបស់អ្នកផ្គត់ផ្គង់
- វិសោធនកម្មលើ ស.គ.អ.ក ១២ កំណែទម្រង់ពន្ធអន្តរជាតិ - គោលការណ៍គំរូពីរ
- វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ និង
- វិសោធនកម្មលើ ស.រ.ហ.អ.ក ៧ និង ស.រ.ហ.អ.ក ៩ វិសោធនកម្មលើចំណាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ

៣. មូលដ្ឋាននៃការរៀបចំ (ត)

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តវិសោធនកម្ម និងស្តង់ដាគណនេយ្យ មានដូចខាងក្រោម៖ (ត)
វិសោធនកម្មលើ ស.គ.អ.ក ២១ ការបកប្រែទៅជាប្រតិបត្តិការអតិផរណាខ្ពស់

វិសោធនកម្មនេះមានគោលបំណងបង្កើនប្រយោជន៍នៃព័ត៌មានដែលទទួលបាន ក្នុងវិធីសាស្ត្រដែលមានប្រសិទ្ធភាពនៃថ្លៃដើម។ វិសោធនកម្មទាំងនេះ ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងមតិយោបល់ពីភាគីពាក់ព័ន្ធ ដែលរំពឹងថានឹងកាត់បន្ថយភាពខុសគ្នានៅក្នុងការអនុវត្ត និងផ្តល់មូលដ្ឋានច្បាស់លាស់សម្រាប់ការរាយការណ៍ក្នុងប្រតិបត្តិការដែលមានអតិផរណាខ្ពស់។

វិសោធនកម្មលើ ស.វ.ហ.អ.ក ១០ និងស.គ.អ.ក ២៨ ការលក់ ឬការចែកចាយនៃទ្រព្យ រវាងសហគ្រិន និងញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន

ការធ្វើវិសោធនកម្មនេះបញ្ជាក់ពីវិសាលភាពនៃការចំណេញ ឬខាតដែលត្រូវទទួលស្គាល់ នៅពេលដែលអង្គភាពលក់ ឬដាក់ទុនជាទ្រព្យសម្បត្តិទៅញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន។ នៅពេលប្រតិបត្តិការទាក់ទងទៅនឹងអាជីវកម្ម ចំណេញ ឬខាតត្រូវបានទទួលស្គាល់ទាំងស្រុង នៅពេលដែលប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មដែលមិនរួមចំណែកក្នុងអាជីវកម្ម ចំណេញ ឬខាតត្រូវបានទទួលស្គាល់តែចំពោះផលប្រយោជន៍របស់វិនិយោគិន ដែលមិនពាក់ព័ន្ធនឹងក្រុមហ៊ុនរួមទុន ឬញាតិសម្ព័ន្ធ។

៤. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៥ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៤ ពាន់រៀល
ថ្លៃដើម		
សមតុល្យដើមគ្រា/ឆ្នាំ	៣.៦៥១.៤១៥.១០៥	៣.១៥២.៤២៥.៥២១
ការទិញបន្ថែម	២០៩.៨២៩.២០៦	៤៥៩.១៤៩.១២២
ការផ្ទេរពីសន្និធិ	៧៦.២២០.២៦៣	៤៤.៤៨៧.៣៧០
ការលុបចេញពីបញ្ជី	(៩៥២.៥៩៧)	(៤.៦៤៦.៩០៨)
សមតុល្យចុងគ្រា/ឆ្នាំ	៣.៩៣៦.៥១១.៩៧៧	៣.៦៥១.៤១៥.១០៥
រំលស់បង្ក		
សមតុល្យដើមគ្រា/ឆ្នាំ	៧១១.៧៥០.៦៧៩	៦៥៧.៩២៣.៨០៧
រំលស់ក្នុងគ្រា/ឆ្នាំ	៦១.៧៧៤.៩០៥	៥៨.១០៧.៨៧៣
ការលុបចេញពីបញ្ជី	-	(៤.២៨១.០០១)
សមតុល្យចុងគ្រា/ឆ្នាំ	៧៧៣.៥២៥.៥៨៤	៧១៧.៧៥០.៦៧៩
តម្លៃយោង		
សមតុល្យចុងគ្រា/ឆ្នាំ	៣.១៦២.៩៨៦.៣៩៣	២.៩៣៣.៦៦៤.៤២៦

៤. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (ត)

ក្នុងអំឡុងពេលហិរញ្ញវត្ថុ រ.ទ.ស.ក បានធ្វើការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ និងទូទាត់ជាសាច់ប្រាក់ដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៥ ពាន់រៀល	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤ ពាន់រៀល
ការទិញបន្ថែម	២០៩.៨២៩.២០៦	៤៥៩.១៤៩.១២២
ការផ្ទេរពីសន្និធិ	៧៦.២២០.២៦៣	៤៤.៤៨៧.៣៧០
ការរួមចំណែកដើមទុនពី ក.ស.ហ.វ	(១៥.៨៤២.៨៧៧)	-
តំហយ/(កំណើន)នៅក្នុងគណនីផ្គត់ផ្គង់ និងប្រាក់ធានាប្រតិបត្តិការ	១០៣.៨៧០.៧២៩	(១០៨.៧៦១.៦២២)
មូលធនកម្មការប្រាក់លើទ្រព្យសកម្មមានលក្ខណៈគ្រប់គ្រាន់	(២.៣៣២.៩១៥)	(៤.៩៧៨.០១៦)
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ទូទាត់ជាសាច់ប្រាក់	<u>៣៧១.៧៤៤.៤០៦</u>	<u>៣៨៩.៨៩៦.៨៥៤</u>

៥. ការវិនិយោគរយៈពេលខ្លី

ការវិនិយោគរយៈពេលខ្លី គឺជាប្រាក់បញ្ញើមានកាលកំណត់នៅគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់រយៈពេល ១២ខែ (២០២៤៖ ៩ខែ ទៅ១២ខែ) ហើយទទួលបានការប្រាក់ពី ៣,២៥% ទៅ ៥,២៥% (២០២៤៖ ៣,៥០% ទៅ ៥,២៥%) ក្នុងមួយឆ្នាំ។

ការវិនិយោគរយៈពេលខ្លីរួមមាន ប្រាក់បញ្ញើដែលមានទឹកប្រាក់ចំនួន ៦៦,៧ពាន់លានរៀល (២០២៤៖ ៩៤,៩ពាន់លានរៀល) បង្កើតឡើងជាពិសេសសម្រាប់គោលបំណងនៃការទទួលបានការប្រាក់ និងសម្រាប់វិធានការប្រុងប្រយ័ត្ន និងសកម្មភាពប៉ាន់ស្មាន។

៦. ដើមទុន

	ភាគហ៊ុនធម្មតា		ភាគហ៊ុនប្រភេទ "ក"		បុព្វលាភភាគហ៊ុន	ការរួមចំណែកដើមទុន	សរុប
	ចំនួន	ពាន់រៀល	ចំនួន	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥							
(មិនបានធ្វើសវនកម្ម)	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២	៣៩១.១០០.៩៤២	៣៩១.១០០.៩៤២	៦៣.១៥៣.១៧៨	៩៥.៣៧៤.៧០២	៦៣៦.៦០១.៩៨៤
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤							
(បានធ្វើសវនកម្ម)	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២	៣៩១.១០០.៩៤២	៣៩១.១០០.៩៤២	៦៣.១៥៣.១៧៨	៧៩.៥៣១.៨២៥	៦២០.៧៥៩.១០៧

(ក) បម្រែបម្រួលនៃការរួមចំណែកដើមទុនមានដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៥ ពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤ ពាន់រៀល
សមតុល្យដើមគ្រា/ឆ្នាំ	៧៩.៥៣១.៨២៥	៧៩.៥៣១.៨២៥
ការបន្ថែម	១៥.៨៤២.៨៧៧	-
សមតុល្យចុងគ្រា/ឆ្នាំ	៩៥.៣៧៤.៧០២	៧៩.៥៣១.៨២៥

នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក.ស.ហ.វ បានបង្កើនការរួមចំណែកដើមទុនរបស់ខ្លួនដល់ រ.ទ.ស.ភ តាមរយៈការផ្ទេរដីឡូត៍ចំនួនពីរកន្លែង។ ដីឡូត៍ទាំងនេះ ក្នុងគោលបំណងសាងសង់រោងចក្រផលិតទឹកស្អាតនៅខេត្តកំពត និងរោងចក្រផលិតទឹកស្អាតបឹងធំក្នុងរាជធានីភ្នំពេញ។ តម្លៃសរុបនៃដីដែលបានផ្តល់មានចំនួន ១៥.៨៤២.៨៧៧.០០០រៀល។ ការបង្កើនដើមទុននេះធ្វើឡើងដោយគ្មានការបោះផ្សាយបន្ថែមភាគហ៊ុននៅក្នុង រ.ទ.ស.ភ ទេ។

នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ក.ស.ហ.វ បានចេញលិខិតអនុម័តឆ្លើយតបទៅនឹងសំណើរបស់ក្រុមប្រឹក្សាភិបាលសម្រាប់ការកំណត់តម្លៃដីដែលត្រូវទទួលស្គាល់ការរួមចំណែកដើមទុនរបស់ខ្លួនដល់ រ.ទ.ស.ភ។

៧. ទុនបម្រុង

	ដើមទុន បម្រុង ពាន់រៀល	ទុនបម្រុង តាមច្បាប់ ពាន់រៀល	ទុនបម្រុង ទូទៅ ពាន់រៀល	ទុនបម្រុងសម្រាប់ ការអភិវឌ្ឍ ពាន់រៀល	សរុប ពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	១.៦៤៨.៤៣៥	៥០.៣២១.៤៤៤	៥០.៣២១.៤៤៤	៦១០.៩៤៤.៨៣៤	៧១៣.២៣២.១៥៧
ផ្ទេរពីចំណេញរក្សាទុក	-	៤.២៥២.១៤៦	៤.២៥២.១៤៦	១៨.០០៦.៩៦៦	២៦.៥៦៣.២០៤
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (មិនបានធ្វើសវនកម្ម)	១.៦៤៨.៤៣៥	៥៤.៥៧៣.៥៩០	៥៤.៥៧៣.៥៩០	៦២៨.៩៥១.៨០០	៧៣៩.៧៤៧.៤១៥
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ (កំណត់ ឡើងវិញ)	១.៦៤៨.៤៣៥	៤៣.៩៩០.៩៦៥	៤៣.៩៩០.៩៦៥	៥០១.៥៦២.៣០១	៥៩១.១៩២.៦៦៦
ផ្ទេរពីចំណេញរក្សាទុក	-	៦.៣៣០.៤៧៩	៦.៣៣០.៤៧៩	១០៩.៣៨២.៥៣៣	១២២.០៧៣.៩៧១
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (បានធ្វើ សវនកម្ម)	១.៦៤៨.៤៣៥	៥០.៣២១.៤៤៤	៥០.៣២១.៤៤៤	៦១០.៩៤៤.៨៣៤	៧១៣.២៣២.១៥៧

នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលបានអនុម័តនូវការផ្ទេរប្រាក់ចំណេញរក្សាទុកទៅក្នុង
ទុនបម្រុងចំនួន ២៦ ពាន់លានរៀល។

យោងតាមលក្ខន្តិកៈរបស់ រ.ទ.ស.ភ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ ត្រង់មាត្រា ៤៤ បានចែងថាប្រាក់
ចំណេញរបស់ រ.ទ.ស.ភ បន្ទាប់ពីការកាត់កងនឹងការខាតយោងពីឆ្នាំមុន (ប្រសិនបើមាន) អាចត្រូវប្រើប្រាស់
ដូចខាងក្រោម៖

- សម្រាប់ប្រាក់រង្វាន់របស់គណៈគ្រប់គ្រង និងបុគ្គលិក
- សម្រាប់ទុនបម្រុងតាមច្បាប់ ៥%
- សម្រាប់ទុនបម្រុងទូទៅ ៥%
- សមតុល្យនៅសល់សម្រាប់ទុនបម្រុងសម្រាប់ការអភិវឌ្ឍ។

៨. ប្រាក់កម្ចី

	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៥ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៤ ពាន់រៀល
ប្រាក់កម្ចីរយៈពេលវែង		
ក.ស.ហ.វ - ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (“JICA”)	២៦.៨៣២.៥៩៥	២៧.៧៤៨.៩១០
ក.ស.ហ.វ - ធនាគារអភិវឌ្ឍន៍អាស៊ី (“ADB”)	២៣.៧៤៥.២៤៦	២៤.៨៣០.០២៩
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (“AFD”) - ឥណទានលេខ ១១៧៤ ០១ P	១២២.០១៨.០៤៣	-
AFD - ឥណទានលេខ ១១៧៦ ០១ S	៣១១.៣៦៥.២៩២	-
AFD - ឥណទានលេខ ១២៤៤ ០១ M	៤៤៤.៥៩៣.៨៥០	-
AFD - ឥណទានលេខ ១២៧៣ ០១ P	២២២.៨៨៩.០៧៨	-
ធនាគារវិនិយោគអឺរ៉ុប (“EIB”)	៣៧២.១៧៦.៣៨៤	៣៩១.១៤៨.១៥៩
	<u>១.៥២៣.៦២០.៤៨៨</u>	<u>៤៤៣.៧២៧.០៩៩</u>
ប្រាក់កម្ចីរយៈពេលខ្លី		
ក.ស.ហ.វ - JICA	១.២៤៤.២៤៧	១.២៣៤.១៦៣
ក.ស.ហ.វ - ADB	២.៣៦៨.៧៣០	២.២៦៧.៩៩០
ឥណទានលេខ ១១២១ ០១ F	-	៨.៤២៥.៨៧៨
AFD - ឥណទានលេខ ១១៧៤ ០១ P	១២.០២២.២៧៧	១៤៥.៦៦១.៤៥៣
AFD - ឥណទានលេខ ១១៧៦ ០១ S	២៦.៣៣៦.៨៧៣	៣៣៧.១៩៨.៦៥៧
AFD - ឥណទានលេខ ១២៤៤ ០១ M	៥៩២.៤៣៩	៤១១.៩៨២.៨៥៨
AFD - ឥណទានលេខ ១២៧៣ ០១ P	៤២.៤៦៧	៧២.០៤៣.៦៤៦
EIB	១៤.៩៨២.៤៦២	៨.០៧៧.៦៣៩
	<u>៥៧.៥៨៩.៤៩៥</u>	<u>៩៨៦.៨៩២.២៨៣</u>
	<u>១.៥៨១.២០៩.៩៨៣</u>	<u>១.៤៣០.៦១៩.៣៨២</u>
កាលបរិច្ឆេទផុតកំណត់របស់ប្រាក់កម្ចីនេះមានដូចខាងក្រោម៖		
	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៥ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៤ ពាន់រៀល
រយៈពេលខ្លី		
- ផុតកំណត់ក្នុងរយៈពេល ១ឆ្នាំ	<u>៥៧.៥៨៩.៤៩៥</u>	<u>៩៨៦.៨៩២.២៨៣</u>
រយៈពេលវែង		
- ផុតកំណត់ក្នុងរយៈពេល ១ឆ្នាំ ទៅ ២ឆ្នាំ	៩០.៦២៣.៨៩១	១៥.៧៤៣.៨៧៩
- ផុតកំណត់ក្នុងរយៈពេល ២ឆ្នាំ ទៅ ៥ឆ្នាំ	២៨៤.០៧៨.៩៨៨	៦៥.៨៨០.២៨៣
- ផុតកំណត់ក្នុងរយៈពេល ៥ឆ្នាំ	១.១៤៨.៩១៧.៦០៩	៣៦២.១០២.៩៣៧
	<u>១.៥២៣.៦២០.៤៨៨</u>	<u>៤៤៣.៧២៧.០៩៩</u>
	<u>១.៥៨១.២០៩.៩៨៣</u>	<u>១.៤៣០.៦១៩.៣៨២</u>

៩. ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ

	ជំនួយពីសហភាពអឺរ៉ុប ពាន់រៀល	ជំនួយពីរដ្ឋាភិបាល ពាន់រៀល	ជំនួយពី JICA ពាន់រៀល	ជំនួយផ្សេងៗ ពាន់រៀល	សរុប ពាន់រៀល
សមតុល្យនាថ្ងៃទី១					
ខែមករា ឆ្នាំ២០២៥	៥៤.៤៣៦.១៩៩	១២.៦៤៣.៣១៥	៣.៧០៥.៩២៦	១.៨៤០.៥២១	៧២.៦២៥.៩៦១
ការបន្ថែម	-	-	-	២.១២១.៩៥៩	២.១២១.៩៥៩
រំលស់	-	(១.៨៥៣.០០៦)	(១៣២.៥០៧)	(២៤.១៦៧)	(២.០០៩.៦៨០)
សមតុល្យនាថ្ងៃទី៣១					
ខែធ្នូ ឆ្នាំ២០២៥ (មិនបានធ្វើសវនកម្ម)	៥៤.៤៣៦.១៩៩	១០.៧៩០.៣០៩	៣.៥៧៣.៤១៩	៣.៩៣៨.៣១៣	៧២.៧៣៨.២៤០
សមតុល្យនាថ្ងៃទី១					
ខែមករា ឆ្នាំ២០២៤	៥៤.៤៣៦.១៩៩	១៤.៤៩៦.៣២១	៣.៨៣៨.៤៣៣	១.៣៩១.៧៩៣	៧៤.១៦២.៧៤៦
ការបន្ថែម	-	-	-	៤៧៣.១២៣	៤៧៣.១២៣
រំលស់	-	(១.៨៥៣.០០៦)	(១៣២.៥០៧)	(២៤.៣៩៥)	(២.០០៩.៩០៨)
សមតុល្យនាថ្ងៃទី៣១					
ខែធ្នូ ឆ្នាំ២០២៤ (បានធ្វើសវនកម្ម)	៥៤.៤៣៦.១៩៩	១២.៦៤៣.៣១៥	៣.៧០៥.៩២៦	១.៨៤០.៥២១	៧២.៦២៥.៩៦១

១០. គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ

	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៥ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៤ ពាន់រៀល
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ - រយៈពេលវែង		
ប្រាក់កក់ថ្លៃទឹកត្រូវបង្វិលសងវិញ	៩៦.៥៨៨.៩៤៩	៨៨.៩៥០.៥៦៦
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម - រយៈពេលខ្លី		
ភាគីទីបី	២៨.៧០៨.៧៨៥	១២៦.១៥៧.៨១៤
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ - រយៈពេលខ្លី		
បង្គរប្រាក់លើកទឹកចិត្តបុគ្គលិក	១៣.៣៨៤.៧៦២	១១.៩៥០.៧៦៤
ទឹកប្រាក់ជំពាក់សាលារាជធានីភ្នំពេញ	៤៩.៨២២.៣៩៦	៦៤.៦៤២.៧៦៨
ទឹកប្រាក់ជំពាក់ទៅបុគ្គលិក	៧២៦.៦៥១	៧៣១.៥១៦
ប្រាក់ធានាប្រតិបត្តិការ	៦៧.២៧៩	៦៧.២៩២
ពន្ធត្រូវបង់ផ្សេងៗ	១.៤៥៧.៤០៦	៧៥.១៨៤
គណនីត្រូវបង់ផ្សេងៗ	១៣.១០០.៨៧២	៩.៥៩៨.៨៨៧
	៧៨.៥៥៩.៣៦៦	៨៧.០៦៦.៤១១
	១០៧.២៦៨.១៥១	២១៣.២២៤.២២៥
	២០៣.៨៥៧.១០០	៣០២.១៧៤.៧៩១

១១. កិច្ចសន្យាទ្រព្យសកម្ម និងបំណុល

	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៥ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៤ ពាន់រៀល
កិច្ចសន្យាទ្រព្យសកម្ម		
គណនីត្រូវទទួលពីសេវាសាងសង់	៣.៩៨៥.០២៦	៤.៣៩៨.៥៦៤
ចំណូលបង្គរពីការលក់ទឹកស្អាត	៣១.៦៨០.៦៣៣	៣៣.១៨៧.៦២៦
	<u>៣៥.៦៦៥.៦៥៩</u>	<u>៣៧.៥៨៦.១៩០</u>
កិច្ចសន្យាបំណុល		
ចំណូលពន្យារ	(៥.២៧៨)	(៥.២៧៨)
ចំណូលមិនទាន់ទទួលស្គាល់	(២៩.៤១៣)	(៣.៥២០.៣៩៥)
	<u>(៣៤.៦៩១)</u>	<u>(៣.៥២៥.៦៧៣)</u>

១២. ភាគលាភ

នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលបានស្នើ និងអនុម័តភាគលាភសម្រាប់ការិយបរិច្ឆេទបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានតម្លៃ ៣៥០រៀលក្នុងមួយភាគហ៊ុន ដែលគិតជាទឹកប្រាក់សរុបចំនួន ៤.៥៦៦.០៩១.២៥០រៀលជូនភាគហ៊ុនិក។

១៣. បំណុលពីការលក់

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់បីខែ ៣១ ធ្នូ ២០២៥ ពាន់រៀល		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ដប់ពីរខែ ៣១ ធ្នូ ២០២៥ ពាន់រៀល	
ការលក់ទឹកស្អាត៖				
- អ្នកប្រើប្រាស់តាមផ្ទះ	២៦.២៤៦.៨៣៦	១៤.៩៧១.៩០២	១០៧.៤៤៣.៦៧៩	១១០.៦២០.៣២០
- អ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម	៤១.៣៦៥.៨២០	២៩.៤៣៦.១៨៦	១៦៣.៥៩០.៦១៣	១៦០.១២៨.៣៦៧
- គ្រឹះស្ថានសាធារណៈ	៤.៨៣៤.២៧៣	៣.៧៧៦.៩៤៣	២១.៤២៥.៧៨៤	២២.១២៣.៩៧៨
- អាជ្ញាធររដ្ឋស្វ័យ័តនានា	៩៧.២០៧	១៣៧.៩០៤	១.០៧២.៧២២	៩៣០.២៩២
- អ្នកចែកចាយ	២.៥២៥.៥៧៣	១.៥២២.០៧៥	៩.៥៨០.០៤៨	៩.៩១០.៥៨៧
បង្កត់ភាពខុសគ្នាលើប្រាក់ចំណូលពី ការលក់ទឹកស្អាត	១៨.៣៤២	១២.២៧២	៧៤.០៨៩	៧៤.៣៥៩
- ដក៖ ការលុបចោលវិក្កយបត្រ	(៥៧.៤៣៨)	(៨៦.៧៣២)	(៥២៩.៨៥៩)	(១.៦១៤.៩៨០)
	<u>៧៥.០៣០.៦១៣</u>	<u>៤៩.៧៧០.៥៥០</u>	<u>៣០២.៦៥៧.០៧៦</u>	<u>៣០២.១៧២.៩២៣</u>
ចំណូលបានពីការភ្ជាប់បណ្តាញទៅ តាមផ្ទះ	៣.៤៥០.៤១៧	១.៩៦២.២៧៦	៨.៨២៤.០៦៦	១០.៨៣៦.៣៤៣
ចំណូលការផ្លាស់ប្តូរនាឡិកាទឹក	១.០៩៥.៦៧៣	១.០៣២.៨៧៦	៤.៨៦១.៦៦៦	៤.៦២៥.១០៦
ការលក់គ្រឿងបន្លាស់ និងនាឡិកាទឹក	១០៨.៦៧៧	៤៩.៦៨៦	៣៧២.៤៥០	១៤៤.៦២៤
	<u>៧៩.៦៨៥.៣៨០</u>	<u>៥២.៨១៥.៣៨៨</u>	<u>៣១៦.៧១៥.២៥២</u>	<u>៣១៧.៧៧៨.៩៩៦</u>

១៤. ចំណូល/(ចំណាយ)ហិរញ្ញវត្ថុ

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបីបញ្ចប់ខែ		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ដប់ពីរខែ	
	៣១ ធ្នូ ២០២៥ ពាន់រៀល	៣១ ធ្នូ ២០២៤ ពាន់រៀល	៣១ ធ្នូ ២០២៥ ពាន់រៀល	៣១ ធ្នូ ២០២៤ ពាន់រៀល
ចំណូលហិរញ្ញវត្ថុ៖				
- ចំណូលការប្រាក់ពីប្រាក់បញ្ញើនៅ ធនាគារ (ក)	៩៣០.៦៣៣	១.៤១៣.៥៣៥	៤.៣១០.៩៨៩	៦.៦១៣.៤៩៤
- ចំណេញសុទ្ធពីការប្តូររូបិយប័ណ្ណ របស់ប្រាក់កម្ចី	១.៣៥៩.៥៥០	១៧.៣៩២.៤០១	១០.៩២០.៩១៣	៥០.៥៥៥.៨៩៣
	<u>២.២៩០.១៨៣</u>	<u>១៨.៨០៥.៩៣៦</u>	<u>១៥.២៣១.៩០២</u>	<u>៥៧.១៦៩.៣៨៧</u>
ចំណាយហិរញ្ញវត្ថុ៖				
- ចំណាយការប្រាក់លើប្រាក់កម្ចី (ខ)	(៥.៤៣១.៦៧៥)	(៤.៨៥០.០៦៣)	(២០.៨៥៥.១៣៨)	(១៩.៣៩៩.០៤១)
- ខាតសុទ្ធពីការប្តូររូបិយប័ណ្ណរបស់ ប្រាក់កម្ចី	(១.១៨៧.៨៦២)	-	(៨.៥៥៦.៨៩៦)	(២៤.៥៨០.៤៥១)
- ចំណាយការប្រាក់ដែលបានធ្វើមូល ធនកម្មលើទ្រព្យសកម្មមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់	៦៨៨.៤២១	៣១៧.៥៧៥	២.៣៣២.៩១៥	៤.៩៧៨.០១៦
	<u>(៥.៩៣១.១១៦)</u>	<u>(៤.៥៣២.៤៨៨)</u>	<u>(២៧.០៧៩.១១៩)</u>	<u>(៣៨.០០១.៤៧៦)</u>
	<u>(៣.៦៤០.៩៣៣)</u>	<u>១៤.២៧៣.៤៤៨</u>	<u>(១១.៨៤៧.២១៧)</u>	<u>១៩.១៦៧.៩១១</u>

- (ក) ចំណូលការប្រាក់ គឺជាចំណូលពីគណនីប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើផ្សេងៗដែលនៅក្នុងធនាគារក្នុងស្រុកក្នុងគ្រា។
- (ខ) ចំណាយការប្រាក់ គឺជាចំណាយការប្រាក់ទៅលើប្រាក់កម្ចីពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងប្រាក់កម្ចីដែលទទួលបានបន្តពី ក.ស.ហ.វ ដែលត្រូវទទួលបានការឧបត្ថម្ភតាមរយៈកម្ចីដែលទទួលបានពី ADB EIB និង JICA។

១៥. ចំណាយពន្ធលើប្រាក់ចំណេញ

ផ្អែកលើច្បាប់ស្តីពីសារពើពន្ធរបស់ព្រះរាជាណាចក្រកម្ពុជា រ.ទ.ស.ភ មានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញក្នុងអត្រា ២០% (២០២៤៖ ២០%) លើប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមាក្នុងអត្រា ១% (២០២៤៖ ១%) នៃចំណូលសរុប មួយណាមានតម្លៃច្រើនជាង។ វាតំណាងអោយទឹកប្រាក់អប្បបរមា ដែលត្រូវបង់ជូនទៅអាជ្ញាធរពន្ធដារ។ រ.ទ.ស.ភ មានបំណុលពន្ធលើប្រាក់ចំណេញលើសបំណុលពន្ធអប្បបរមា ដូច្នេះ រ.ទ.ស.ភ មិនមានកាតព្វកិច្ចបង់ពន្ធអប្បបរមាឡើយ។ ពន្ធដែលត្រូវបង់លុះត្រាតែ រ.ទ.ស.ភ ស្ថិតនៅក្នុងស្ថានភាពខាតបង់ពន្ធ។

១៦. ចំណេញក្នុងមួយភាគហ៊ុន

(ក) ចំណេញក្នុងមួយភាគហ៊ុនជាគោល

ចំណេញក្នុងមួយភាគហ៊ុនជាគោល ត្រូវបានគណនាដោយយកប្រាក់ចំណេញរបស់ភាគហ៊ុនិក របស់ រ.ទ.ស.ភ ចែកនឹងចំនួនភាគហ៊ុនមធ្យមដែលបានបោះផ្សាយក្នុង ការិយបរិច្ឆេទ។

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ពីរខែ		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ដប់ពីរខែ	
	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤
ប្រាក់ចំណេញរបស់ភាគហ៊ុនិក (គិតជាពាន់រៀល)	៣៣.២០៩.៧៦២	៨.៩៧៣.៦៨៤	៩៤.៩៨០.១២២	៨៥.០៤២.៩១៣
ចំនួនភាគហ៊ុនជាមធ្យមមធ្យម	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២
ចំណេញក្នុងមួយភាគហ៊ុនជា មូលដ្ឋាន (ពាន់រៀល)	៣៨១,៨៤	១០៣,១៨	១.០៩២,០៦	៩៧៧,៨១

(ខ) ចំណេញក្នុងមួយភាគហ៊ុនថយចុះ

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយកែប្រែចំនួនមធ្យមនៃភាគហ៊ុនធម្មតា ដែលមាន ដោយសន្មតថាមានការផ្ទេរភាគហ៊ុនដែលមានសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។

គិតត្រឹមការិយបរិច្ឆេទបញ្ចប់នេះ រ.ទ.ស.ភ មិនមានភាគហ៊ុនដែលមានសក្តានុពលអាចផ្ទេរទៅជា ភាគហ៊ុនធម្មតានោះទេ។ ដូចនេះចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹងចំណេញក្នុងមួយ ភាគហ៊ុនជាមូលដ្ឋាន។

១៧. ប្រតិបត្តិការភាគីពាក់ព័ន្ធ

(ក) រ.ទ.ស.ភ មានប្រតិបត្តិការជាមួយនឹងសម្ព័ន្ធព្យាបាលក្នុងការិយបរិច្ឆេទនេះដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ពីរខែ		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ដប់ពីរខែ	
	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤
ប្រាមការគ្រប់គ្រងតែមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការប្រាក់ដែលបានបង់លើប្រាក់កម្ចី	៩.០៦៥.៦១៥	៤.៨៥០.០៦៣	២០.៧៧៤.៧៧០	១៩.៣៩៦.៦៥៥

(ខ) អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗ

អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗសម្រាប់អំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ពីរខែ		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ដប់ពីរខែ	
	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤
ប្រាក់បៀវត្ស និងការចំណាយផ្សេងៗ	១.១២៥.៨៧០	៥៦៧.៦៥៧	៣.០១៥.៩៦៣	២.៤៥៨.៤២២

១៨. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

កម្មវត្ថុនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ គឺដើម្បីបង្កើនប្រសិទ្ធភាពតម្លៃសម្រាប់ភាគហ៊ុនិក ហើយទន្ទឹមគ្នានេះក៏ដើម្បីកាត់បន្ថយសក្តានុពលនៃផលប៉ះពាល់មិនល្អ ដែលអាចកើតឡើងដោយសារការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវលើការកំណត់កម្មវត្ថុនេះ និងគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ។ ហេតុនេះគណៈគ្រប់គ្រងបង្កើត គោលការណ៍លម្អិតដូចជាកម្រិតសិទ្ធិអំណាច ត្រួតពិនិត្យការទទួលខុសត្រូវការកំណត់ និងវាស់វែងអត្តសញ្ញាណហានិភ័យ និងកំណត់ផលប៉ះពាល់ដោយអនុលោមតាមកម្មវត្ថុ និងគោលការណ៍មូលដ្ឋានដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

(ក) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ដោយសមភាគីមិនបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យា។ រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានភាគច្រើនពីការលក់ជាឥណទាន។ តាមគោលការណ៍របស់ រ.ទ.ស.ភ ត្រូវត្រួតពិនិត្យជាប្រចាំទៅលើស្ថានភាពហិរញ្ញវត្ថុរបស់សមភាគី ដើម្បីធានាថា រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានតិចបំផុត។

ហានិភ័យឥណទានដែល រ.ទ.ស.ភ ងាយរងផលប៉ះពាល់គឺ តាមរយៈគណនីអតិថិជនពាណិជ្ជកម្មពីអតិថិជន។ អាយុកាលឥណទានរបស់ រ.ទ.ស.ភ មានរយៈពេលមួយខែ ហើយ រ.ទ.ស.ភ ព្យាយាមធ្វើការគ្រប់គ្រងយ៉ាងដិតដល់ លើគណនីត្រូវទទួលដែលមិនទាន់ប្រមូល ដើម្បីកាត់បន្ថយហានិភ័យឥណទានឱ្យទាបបំផុត។ សមតុល្យដែលហួសកំណត់ត្រូវបានពិនិត្យឡើងវិញយ៉ាងទៀងទាត់ដោយគណៈគ្រប់គ្រង។

(ខ) ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់

ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់កើតឡើងពីការគ្រប់គ្រងរបស់ រ.ទ.ស.ភ ទៅលើមូលធនបង្វិល។ វាគឺជាហានិភ័យមួយដែល រ.ទ.ស.ភ នឹងជួបប្រទះផលលំបាកក្នុងការបំពេញនូវកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់ត្រូវសង។

រ.ទ.ស.ភ គ្រប់គ្រងរយៈកាលកំណត់របស់បំណុលចាស់ៗលំហូរសាច់ប្រាក់ពីប្រតិបត្តិការ និងភាពមានស្រាប់នៃមូលនិធិយ៉ាងសកម្មដើម្បីធានាបាននូវរាល់តម្រូវការប្រតិបត្តិការវិនិយោគ និងហិរញ្ញប្បទាន។ នៅក្នុងយុទ្ធសាស្ត្រនៃការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល រ.ទ.ស.ភ ធ្វើការរក្សានូវកម្រិតសាច់ប្រាក់ និងសាច់ប្រាក់សមមូល គ្រប់គ្រាន់សម្រាប់គាំទ្រដល់សកម្មភាពប្រតិបត្តិការរបស់ រ.ទ.ស.ភ។

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ អាចនឹងប្រែប្រួលដោយសារតែការប្រែប្រួលរបស់អត្រាការប្រាក់ទីផ្សារ។

ការប្រឈមរបស់ រ.ទ.ស.ភ ទៅនឹងហានិភ័យអត្រាការប្រាក់ គឺទាក់ទងនឹងកម្ចី។ រ.ទ.ស.ភ គ្រប់គ្រងហានិភ័យអត្រាការប្រាក់របស់ខ្លួន ដោយត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើបំណុលទីផ្សារ ហើយសំខាន់ជាងនេះទៀត គឺរក្សាដោយប្រុងប្រយ័ត្នឱ្យបាននូវការលាយឡំគ្នានៃកម្ចីដែលមានអត្រាថេរ និងអត្រាអថេរ។ រ.ទ.ស.ភ ពុំបានប្រើប្រាស់ឧបករណ៍និស្សន្ទហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយហានិភ័យរបស់ប្រាក់បំណុលដែលត្រូវសងនោះទេ។

១៩. ចំណាយជាប់កិច្ចសន្យា

នៅចុងបញ្ចប់នៃត្រីមាសហិរញ្ញវត្ថុបច្ចុប្បន្ននេះ រ.ទ.ស.ភ បានជាប់កិច្ចសន្យាក្នុងការចំណាយមូលធនទៅលើទ្រព្យសកម្មខាងក្រោម៖

	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៥ ពាន់រៀល	ធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៤ ពាន់រៀល
ការសាងសង់រោងចក្រផលិតទឹកស្អាត	៣៥៦.២១៩.៥៦៧	២៨៣.០៥៧.៨៨១
សេវាផ្តល់ការប្រឹក្សាយោបល់	៣.៣៦៣.៣០៣	២.៦៦៩.៧៩៤
ការទិញបំពង់ដែកស្វិត បរិក្ខារភ្ជាប់ និងបរិក្ខារផ្សេងៗ	១.១៨៦.៤២០	១.០៥៤.១៧៦
	<u>៣៦០.៧៦៩.២៩០</u>	<u>២៨៦.៧៨១.៨៥១</u>

២០. យថាភាពនៃពន្ធ

នៅក្នុងប្រទេសកម្ពុជា បទបញ្ញត្តិស្តីពីពន្ធដារ រួមមានអនុក្រឹត្យ ប្រកាស សារាចរណែនាំ និងសេចក្តីជូនដំណឹងផ្សេងៗ ដែលជាជ័រយៗតែងមានការកែតម្រូវតាមរយៈការធ្វើវិសោធនកម្មរបស់អគ្គនាយកដ្ឋានពន្ធដារ និងអាស្រ័យលើការបកស្រាយផ្សេងៗពីគ្នា។ ជាញឹកញាប់ការបកស្រាយអំពីច្បាប់ពន្ធដារមានភាពខុសគ្នាក្នុងចំណោមភាគីពាក់ព័ន្ធ ហើយនេះអាចបណ្តាលឱ្យមានហានិភ័យពន្ធកើនឡើង។ ពន្ធគឺជាកម្មវត្ថុនៃការត្រួតពិនិត្យ និងការស៊ើបអង្កេតដោយអាជ្ញាធរមួយចំនួនដែលត្រូវបានអនុញ្ញាតដោយច្បាប់ កំណត់ការដាក់ពិន័យធ្ងន់ធ្ងរ ការដាក់ពិន័យ និងបន្ទុកការប្រាក់។ គណៈគ្រប់គ្រងជឿជាក់ថា ខ្លួនបានផ្តល់គ្រប់គ្រាន់សម្រាប់ចំណូលពន្ធ ដោយផ្អែកលើការបកស្រាយរបស់បទបញ្ញត្តិនៃពន្ធ។

២០. ព្រឹត្តិការណ៍សំខាន់ៗក្នុងអំឡុងពេលរាយការណ៍

- (ក) នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលបានអនុម័តនូវការផ្ទេរប្រាក់ចំណេញរក្សាទុកទៅក្នុងទុនបម្រុងចំនួន ៨០.៤៧៦.៨២១.៧៥០រៀល។
- (ខ) នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ បានស្នើឡើង ហើយភាគទុនិកបានអនុម័តលើភាគលាភចំនួន ៣៥០រៀលក្នុងមួយហ៊ុន សម្រាប់ឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ភាគលាភសរុបបានប្រកាសមានចំនួន ៤.៥៦៦.០៩១.២៥០រៀល។ ការអនុម័តនេះត្រូវបានធ្វើឡើងបន្ទាប់ពីការបញ្ចប់នៃរយៈពេលរាយការណ៍ និងឆ្លុះបញ្ចាំងពីការអនុវត្តហិរញ្ញវត្ថុ និងការប្តេជ្ញាចិត្តរបស់ រ.ទ.ស.ភ ចំពោះប្រាក់ចំណេញរបស់ម្ចាស់ហ៊ុន។
- (គ) នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក.ស.ហ.វ បានបង្កើនការរួមចំណែកដើមទុនរបស់ខ្លួនដល់ រ.ទ.ស.ភ តាមរយៈការផ្ទេរដីឡូត៍ចំនួនពីរកន្លែង។ ដីឡូត៍ទាំងនេះ ក្នុងគោលបំណងសាងសង់រោងចក្រផលិតទឹកស្អាតនៅខេត្តកំពត និងរោងចក្រផលិតទឹកស្អាតបឹងធំក្នុងរាជធានីភ្នំពេញ។ តម្លៃសរុបនៃដីដែលបានផ្តល់មានចំនួន ១៥.៨៤២.៨៧៧.០០០រៀល។ ការបង្កើនដើមទុននេះធ្វើឡើងដោយគ្មានការបោះផ្សាយបន្ថែមភាគហ៊ុននៅក្នុង រ.ទ.ស.ភ ទេ។
- (ឃ) នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ក.ស.ហ.វ បានចេញលិខិតអនុម័ត ដើម្បីឆ្លើយតបទៅនឹងសំណើរបស់ក្រុមប្រឹក្សាភិបាល សម្រាប់ការកំណត់តម្លៃដីដែលត្រូវទទួលស្គាល់ជាការរួមចំណែកដើមទុនទៅកាន់ រ.ទ.ស.ភ។

ឧបសម្ព័ន្ធ ២

លទ្ធផលពិនិត្យគុណភាពទឹក

ពីរោងចក្រផលិតទឹកស្អាតបឹងធំ របស់ រ.ទ.ស.ភ

TEST REPORT: 7191357715-CHM25-TGB

Test Report No. 7191357715-CHM25-TGB

Date: 01 AUG 2025

Email: na.pi@tuvsud.com

Client's Ref:

Note: This report is issued subject to the Testing, Certification, Validation and Verification Regulations (TCVVR) of the TÜV SÜD Group and the General Terms and Conditions of Business of TÜV SÜD PSB Pte Ltd. In addition, this report is governed by the terms set out within this report.



**Add value.
Inspire trust.**

SUBJECT

Analysis of Drinking Water Sample

CLIENT

Phnom Penh Water Supply Authority (PPWSA)
#45, Street 106, Phnom Penh 12202
Cambodia

Attention: Keo Heng

DATE OF SAMPLE SUBMISSION / TESTING

20 Jun / 20 Jun to 01 Aug 2025

DESCRIPTION OF SAMPLE

One water sample was received and labelled as "Drinking Water"



Laboratory:
TÜV SÜD PSB Pte. Ltd.
15 International Business Park
TÜV SÜD @ IBP
Singapore 609937

Phone : +65-6778 7777
E-mail: info.sg@tuvsud.com
<https://www.tuvsud.com/sg>
Co. Reg : 199002667R

Regional Head Office:
TÜV SÜD Asia Pacific Pte. Ltd.
15 International Business Park
TÜV SÜD @ IBP
Singapore 609937
TÜV®



METHOD OF TEST

1. APHA-AWWA-WEF 24th Edition 2022 - Standard Methods for the Examination of Water and Wastewater.
2. USEPA Method 508 Determination of Chlorinated Pesticides in Water by Gas Chromatography Electron Capture Detector (GC/ECD).
3. USEPA Method 515 Determination of Chlorinated Acids in Drinking Water by Liquid-Liquid Extraction, Derivatization, and GC/ECD.
4. EPA 8260D: Volatile Organic Compounds by Gas Chromatography Mass Spectrometry (GC/MS).
5. EPA 8270E: Semi-Volatile Organic Compounds by GC/MS.
6. USEPA Method 551.1 Determination of Chlorination Disinfection Byproducts, Chlorinated Solvents, and Halogenated Pesticides/Herbicides in Drinking Water by Liquid-Liquid Extraction and GC/ECD.
7. USEPA Method 552.2 Determination of Haloacetic Acids and Dalapon in Drinking Water by Liquid-Liquid Extraction, Derivatization and GC/ECD.
8. Determination of EDTA and NTA by Solid Phase Extraction, Derivatization and GC/MS.
9. Determination of Bromate by Derivatization and GC/MS.
10. Determination of Inorganic Anions in Drinking Water by Ion Chromatography (IC).

The below tests were sub-contracted to the partner laboratory:

11. NF EN ISO 10704 : 2019 Water quality - Gross Alpha and Gross Beta Activity.
12. Determination of Malathion by Liquid-Liquid Extraction and GC/MS.
13. High Performance Liquid Chromatography with Tandem Mass Spectrometry (LC/MS/MS) for:
 - Acrylamide
 - Aldicarb Sulfoxide and Aldicarb Sulfone
 - Carbofuran
 - Chlorotoluron
 - Microcystin-LR
 - Microcystins (Total)
 - Isoproturon
 - N-Nitrosodimethylamine (NDMA)
 - Dichlorvos
 - Atrazine and its chloro-s-triazine metabolites
 - Bentazone
 - Diquat
 - Glyphosate and Aminomethylphosphonic acid (AMPA)
 - Perchlorate

Test Report No. 7191357715-CHM25-TGB

01 AUG 2025



RESULTS

Test Parameter	Drinking Water	Detection Limit	*WHO Guideline Value
Microbiological Parameter			
<i>Escherichia coli</i> cfu/100mL	< 1	1	< 1
Physical Parameters			
Color Hazen	2.5	2.5	-
Conductivity at 25°C µS/cm	164	-	-
Odour	Unobjectionable	-	-
pH @ 25°C	7.5	-	-
Total Dissolved Solids mg/L	98.8	1	-
Turbidity NTU	0.7	0.1	-
Radiological Parameters			
Gross Alpha Bq/L	Not detected	0.05	0.5
Gross Beta Bq/L	0.13	0.05	1
Chemical Parameters			
Acrylamide mg/L	Not detected	0.0005	0.0005
Alachlor mg/L	Not detected	0.001	0.02
Aldicarb Sulfoxide and Aldicarb Sulfone mg/L	Not detected	0.01	0.01
Aldrin & Dieldrin mg/L	Not detected	0.00003	0.00003
Antimony mg/L	Not detected	0.001	0.02
Arsenic mg/L	Not detected	0.001	0.01
Atrazine and its chloro-s-triazine metabolites mg/L	Not detected	0.005	0.1
Aluminium mg/L	0.06	0.001	-
Barium mg/L	0.04	0.001	1.3
Bentazone mg/L	Not detected	0.001	-
Benzene mg/L	Not detected	0.001	0.01
Benzo (a) pyrene mg/L	Not detected	0.0001	0.0007
Boron mg/L	0.01	0.001	2.4
Bromate mg/L	Not detected	0.01	0.01
Bromodichloromethane mg/L	Not detected	0.001	0.06
Bromoform mg/L	Not detected	0.001	0.1
Cadmium mg/L	Not detected	0.001	0.003
Calcium mg/L	15.3	0.001	-
Carbofuran mg/L	Not detected	0.005	0.007
Carbon Tetrachloride mg/L	Not detected	0.001	0.004
Chlorate mg/L	Not detected	0.2	0.7
Chlordane (total isomers) mg/L	Not detected	0.0001	0.0002
Chlorine (Free) mg/L	Not detected	0.01	5
Chlorite mg/L	Not detected	0.2	0.7
Chloroform mg/L	Not detected	0.001	0.3
Chlorotoluron mg/L	Not detected	0.01	0.03
Chlorpyrifos mg/L	Not detected	0.001	0.03
Chromium (in all forms as a total) mg/L	Not detected	0.01	0.05
Copper mg/L	Not detected	0.01	2

Test Report No. 7191357715-CHM25-TGB

01 AUG 2025



RESULTS (Continued)

Test Parameter	Drinking Water	Detection Limit	*WHO Guideline Value
Cyanazine	mg/L	Not detected	0.0001
Cyanide	mg/L	Not detected	0.01
Cyanogen chloride (as cyanide)	mg/L	Not detected	0.01
Chloride	mg/L	29.5	0.1
2,4-D (2,4-dichlorophenoxyacetic acid) in free acid form	mg/L	Not detected	0.01
2,4-DB [2,4-Dichlorophenoxy] butyric acid]	mg/L	Not detected	0.01
DDT & Metabolites	mg/L	Not detected	0.0001
Di(2-Ethylhexyl) phthalate	mg/L	Not detected	0.001
1,2-Dibromo-3-chloropropane (DBCP)	mg/L	Not detected	0.001
Dibromoacetone	mg/L	Not detected	0.001
Dibromochloromethane	mg/L	Not detected	0.001
1,2-Dibromoethane (Ethylene Dibromide)	mg/L	Not detected	0.0001
1,2-Dichloroacetate	mg/L	Not detected	0.01
Dichloroacetone	mg/L	Not detected	0.01
Dichlorobenzene, 1,2-	mg/L	Not detected	0.001
Dichlorobenzene, 1,4-	mg/L	Not detected	0.001
Dichloroethane, 1,2-	mg/L	Not detected	0.001
Dichloroethene (cis & trans), 1,2-	mg/L	Not detected	0.001
Dichloromethane	mg/L	Not detected	0.001
Dichloropropane, 1,2-	mg/L	Not detected	0.001
Dichloropropene, 1,3-	mg/L	Not detected	0.001
Dichlorvos	mg/L	Not detected	0.1
Dicofol	mg/L	Not detected	0.1
Dichlorprop	mg/L	Not detected	0.01
Dimethoate	mg/L	Not detected	0.001
Dioxane, 1,4-	mg/L	Not detected	0.01
Diquat	mg/L	Not detected	0.001
Endrin	mg/L	Not detected	0.0001
Epichlorohydrin	mg/L	Not detected	0.0001
Ethylbenzene	mg/L	Not detected	0.001
Edetic acid (EDTA-Ethylene Diamine Tetraacetic Acid) in free acid form	mg/L	Not detected	0.1
Fenoprop (2,4,5-TP; 2,4,5-trichlorophenoxy propionic acid)	mg/L	Not detected	0.003
Fluoride	mg/L	Not detected	0.1
Glyphosate and Aminomethylphosphonic acid (AMPA)	mg/L	Not detected	0.001
Hexachlorobutadiene (HCBD)	mg/L	Not detected	0.0001
Hydroxyatrazine	mg/L	Not detected	0.01
Isoproturon	mg/L	Not detected	0.005
Iron	mg/L	0.02	0.02
Lead	mg/L	Not detected	0.001
Lindane	mg/L	Not detected	0.0001
Malathion	mg/L	Not detected	0.001
MCPA (4-Chloro-2-methylphenoxyacetic acid)	mg/L	Not detected	0.003
Mecoprop (MCP; [2(2-methyl-chlorophenoxy) propionic acid])	mg/L	Not detected	0.003
Mercury, in inorganic form	mg/L	Not detected	0.001
Methoxychlor	mg/L	Not detected	0.001
Metolachlor	mg/L	Not detected	0.01

Test Report No. 7191357715-CHM25-TGB

01 AUG 2025



RESULTS (Continued)

Test Parameter	Drinking Water	Detection Limit	*WHO Guideline Value
Microcystin-LR	mg/L	Not detected	0.001
Microcystins (Total)	mg/L	Not detected	0.001
Molinate	mg/L	Not detected	0.006
Monochloramine	mg/L	0.07	0.1
Monochloroacetic acid (chloroacetic acid)	mg/L	Not detected	0.01
Manganese	mg/L	Not detected	0.01
Magnesium	mg/L	1.95	0.001
Molybdenum	mg/L	Not detected	0.02
Nickel	mg/L	Not detected	0.02
Nitrate (as N)	mg/L	0.3	0.02
Nitrilotriacetic acid (NTA)	mg/L	Not detected	0.1
Nitrite (as N)	mg/L	Not detected	0.03
Nitrate plus nitrite combined	units	0.027	0.009
Nitrosodimethylamine (NDMA)	mg/L	Not detected	0.0001
Pendimethalin	mg/L	Not detected	0.001
Pentachlorophenol (PCP)	mg/L	Not detected	0.001
Perchlorate	mg/L	Not detected	0.04
Permethrin, where used as a larvicide for public health purposes	mg/L	Not detected	0.04
Pyriproxyfen	mg/L	Not detected	0.04
Selenium	mg/L	Not detected	0.001
Simazine	mg/L	Not detected	0.001
Sodium dichloroisocyanurate	mg/L	Not detected	0.1 (as cyanuric acid)
Styrene	mg/L	Not detected	0.001
Sulfate as SO ₄ ²⁻	mg/L	2.1	0.1
Silica (as SiO ₂)	mg/L	11.9	0.002
Sodium	mg/L	9.4	0.001
Terbutylazine (TBA)	mg/L	Not detected	0.001
Tetrachloroethene	mg/L	Not detected	0.001
Toluene	mg/L	Not detected	0.001
Trichloroethene	mg/L	Not detected	0.001
Trichlorophenol, 2,4,6-	mg/L	Not detected	0.001
2,4,5-T (2,4,5-Trichlorophenoxyacetic acid)	mg/L	Not detected	0.003
Trichloroacetate	mg/L	Not detected	0.01
Trifluralin	mg/L	Not detected	0.001
Total Trihalomethanes Ratio [#]	unit	Not detected	0.04
Total Organic Carbon (TOC)	mg/L	3.4	1.0
Total Alkalinity (as CaCO ₃)	mg/L	23.5	1.0
Total Hardness as (CaCO ₃)	mg/L	46.1	0.33
Total Phosphorus (as P)	mg/L	Not detected	0.1
Uranium	mg/L	Not detected	0.001
Vinyl Chloride	mg/L	Not detected	0.0001
Xylenes	mg/L	Not detected	0.001

Note:

- *Specification is based on WHO Guidelines for Drinking-Water Quality (2022) 4th Edition.
- [#]The sum of the ratio of the concentration of each to its respective guideline value should not exceed 1.



REMARKS

The parameters tested for the water sample complied with WHO Guidelines for Drinking-Water Quality (2022) 4th Edition.



A handwritten signature in black ink, appearing to read 'Bach', with a long horizontal stroke extending to the right.

THAI GIA BACH
CHEMIST

A handwritten signature in black ink, appearing to read 'Pi Na', with a long horizontal stroke extending to the right.

DR. PI NA
PRODUCT MANAGER
ENVIRONMENTAL MONITORING
CHEMICAL CENTRE



Please note that this Report is issued under the following terms :

1. This report applies to the sample of the specific product/equipment given at the time of its testing/calibration. The results are not used to indicate or imply that they are applicable to other similar items. In addition, such results must not be used to indicate or imply that TÜV SÜD PSB approves, recommends or endorses the manufacturer, supplier or user of such product/equipment, or that TÜV SÜD PSB in any way "guarantees" the later performance of the product/equipment. Unless otherwise stated in this report, no tests were conducted to determine long term effects of using the specific product/equipment.
2. The sample/s mentioned in this report is/are submitted/supplied/manufactured by the Client. TÜV SÜD PSB therefore assumes no responsibility for the accuracy of information on the brand name, model number, origin of manufacture, consignment or any information supplied.
3. Nothing in this report shall be interpreted to mean that TÜV SÜD PSB has verified or ascertained any endorsement or marks from any other testing authority or bodies that may be found on that sample.
4. This report shall not be reproduced wholly or in parts and no reference shall be made by the Client to TÜV SÜD PSB or to the report or results furnished by TÜV SÜD PSB in any advertisements or sales promotion.
5. Unless otherwise stated, the tests were carried out in TÜV SÜD PSB Pte Ltd, 15 International Business Park TÜV SÜD @ IBP Singapore 609937.
6. The tests carried out by TÜV SÜD PSB and this report are subject to TÜV SÜD PSB's General Terms and Conditions of Business and the Testing, Certification, Validation and Verification Regulations (TCVVR) of the TÜV SÜD Group.

Effective 27 March 2024





រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)



: + ៨៥៥ (៣១) ៩៣៥ ០៨ ០៨



: ir@ppwsa.com.kh



: www.ppwsa.com.kh

អគារលេខ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា